

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅ
អគ្គនាយដ្ឋានពន្ធដារ**

**TAX REVENUE COLLECTION THROUGH SELF-
ASSESSMENT AT THE GENERAL DEPARTMENT
OF TAXATION**

**ជំនាញ៖ សវនកម្ម
រៀបរៀងដោយ៖ កាន មរកត**

អត្តលេខ៖ MAPMR21/003

ឆ្នាំសិក្សា៖ ឆ្នាំ២០២៣-២០២៥

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅ
អគ្គនាយដ្ឋានពន្ធដារ**

**TAX REVENUE COLLECTION THROUGH SELF-
ASSESSMENT AT THE GENERAL DEPARTMENT
OF TAXATION**

ជំនាញ្ញៈ សវនកម្ម

សាស្ត្រាចារ្យណែនាំៈ បណ្ឌិត កង ឱម

លោកគ្រូណែនាំៈ បេក្ខបណ្ឌិត យ៉ែម សុខហៀក

ឆ្នាំសិក្សាៈ ២០២៣-២០២៥



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២១
ប្រធានបទ៖ ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ**

លោកគ្រូណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ែម សុខហៀក

បណ្ឌិត កង ឌឹម

សាកលវិទ្យាធិការរងអចិន្ត្រៃយ៍

នាយកមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ឺ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

សាកលវិទ្យាធិការ

បណ្ឌិត ហេង វ៉ាន់ដា

ឧទ្ទិសស្នាដៃ

នាងខ្ញុំឈ្មោះ កាន មរកត ជាបេក្ខជនបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ សវនកម្ម ជំនាន់ទី២១ នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមឧទ្ទិសស្នាដៃ នៃការស្រាវជ្រាវនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធវិញ្ញាណក្ខន្ធមហាក្សត្រខ្មែរ គ្រប់សម័យកាល ដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ច ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធមេដឹកនាំខ្មែរគ្រប់សម័យកាល ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ ប្រជាជន និងទឹកដី។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតា និងជនរួមជាតិខ្មែរគ្រប់រូប ពុទ្ធបរិស័ទខ្មែរ និងជនស្នេហាជាតិទាំងអស់ ដែលបានធ្វើពលិកម្ម នៅគ្រប់សម័យកាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះពុទ្ធបរិស័ទខ្មែរ និងជនស្នេហាជាតិទាំងអស់ ដែលបាន លះបង់ ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមឱ្យមាតុភូមិកម្ពុជា ស្ថិតនៅគង់វង្ស មានភាពរុងរឿងសម្បូរសប្បាយ មានភាពថ្លៃថ្នូរ និងថ្កុំថ្កើងតរៀងទៅ។

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅសាកលវិទ្យាល័យវ៉ាន់ដា អស់រយៈពេល២ឆ្នាំរួចមក នាងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធដារជាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័នទាំងអស់ មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន សាកលវិទ្យាល័យក៏បានបញ្ចូលមុខវិជ្ជាជាច្រើនដែលពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំទីមួយ រហូតដល់ឆ្នាំទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់ នៅក្នុងវិស័យការងារបានជាពិសេសនោះ គឺមុខវិជ្ជាពន្ធដារ ដែលជាមុខវិជ្ជាមួយដ៏មានសារៈសំខាន់សម្រាប់គណនេយ្យករគ្រប់រូប ក្នុងការប្រកាសពន្ធឱ្យស្របទៅតាមច្បាប់សារពើពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារបានចែងផងដែរ ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើង និងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទៅថ្ងៃក្រោយ។ ដោយនាងខ្ញុំយល់ថាចំណេះដឹងខាងពន្ធដារ ជាចំណេះដឹងបន្ថែមមួយទៀតដ៏មានសារៈសំខាន់ សម្រាប់គណនេយ្យករទាំងអស់ធ្វើការសិក្សាស្វែងយល់ និងស្របពេលដែលនាងខ្ញុំមានឱកាសបានសរសេរនូវរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបនាងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **«ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ»** យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជារបាយការណ៍ក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់កាន់តែច្បាស់ពីពន្ធ។ នាងខ្ញុំសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀត ដែលមានបំណងលើការសិក្សាពីជំនាញសវនកម្ម គណនេយ្យ និងពន្ធដារ។

ជាទីបញ្ចប់នាងខ្ញុំ សូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រៀបច្បង និងមិត្តអ្នកអាន នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយនាងខ្ញុំក៏រីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២១ ជំនាញសវនកម្ម នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមថ្លែងអំណរគុណយ៉ាងប្រាសប្រៀបដល់ព្រះ

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ ដល់កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវ៉ាន់ដា ដែលជានិច្ចកាលតែងតែ ផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់នាងខ្ញុំរហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទី មោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងលោកគ្រូ **យ៉ែម សុខហៀក** ដែលលោកបានផ្លាស់ប្តូរ វេលាដ៏មានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេរបាយការណ៍របស់នាងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសំពះបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណូបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

នាងខ្ញុំសូមធ្វើការធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់នាងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុង របាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬ របាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២.....

ហត្ថលេខា

ថ្ងៃ.....ខែ.....ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦.....

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២.....

ត្រូវណែនាំ

សេចក្តីសង្ខេប នៃការស្រាវជ្រាវ

អគ្គនាយកដ្ឋានពន្ធដារជាសេនាធិការ និងមានតួនាទីប្រមូល និងគ្រប់គ្រងចំណូលពន្ធផ្ទៃក្នុងដែលជាផ្នែកមួយដ៏សំខាន់នៃថវិកាសម្រាប់អភិវឌ្ឍជាតិ ក៏បាននិងកំពុងបន្តប្តេជ្ញាយកចិត្តទុកដាក់លើការកែទម្រង់ទាំងគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារប្រកបដោយភាពសុចរិត និងស្មើភាពចំពោះអ្នកជាប់ពន្ធ ដើម្បីជំរុញអនុលោមភាពដោយស្ម័គ្រចិត្តឈានទៅសម្រេចបាននូវការប្រមូលចំណូលពន្ធប្រកបដោយចីរភាព ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចុះកោណ ដំណាក់កាលទី១ យ៉ាងពេញទំហឹង មោះមុត និងស្វាហាប់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយសមត្ថភាព ថាមពល និងបញ្ញាញាណដ៏ ឆ្លើមរបស់ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្រេចបានសមិទ្ធផលល្អប្រសើរថ្មីៗជាបន្តបន្ទាប់ ដែលបានជំរុញ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ ប្រសិទ្ធភាព និងរក្សាចីរភាព ឈានទៅ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

អគ្គនាយកដ្ឋានពន្ធដារបានបន្តអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ដំណាក់កាលទី២ (២០២៤-២០២៨) ដែលកំណត់យកគោលបំណង និងគោលដៅជាយុទ្ធសាស្ត្រធំៗចំនួន៣ គឺ ១.បង្កើនអនុលោមភាពសារពើពន្ធ តាមរយៈ ការលើកកម្ពស់គុណភាព ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវា និងការអនុវត្តបទប្បញ្ញត្តិស្តីពី ពន្ធដារ ២.បន្តធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ដើម្បីក្លាយជារដ្ឋបាលសារពើពន្ធ ២.០ បូក និង ៣.បន្តអភិវឌ្ឍមូលធន មនុស្ស និងពង្រីកប្រសិទ្ធភាពការងារ។

Research Summary

The General Department of Taxation is the executive body responsible for collecting and managing domestic tax revenue, which is essential for the national budget and development. This department is focused on reforming tax policies and administration while improving the enforcement of tax laws and regulations. Its commitment to integrity and fairness for taxpayers aims to encourage voluntary compliance and achieve sustainable tax revenue collection, ultimately enhancing the well-being of the Cambodian people.

In 2025, the General Department of Taxation continues to participate in implementing the first phase of the Pentagon's political and strategic program with full enthusiasm, vigor, and vigor Proposed by the Royal Government of the 7th term of the National Assembly under the leadership of His Excellency Mr. Hun Manet, Prime Minister of the Kingdom of Cambodia, with the ability, energy and outstanding wisdom And has achieved new and continuous achievements that have promoted economic growth, created jobs, ensured equity, and efficiency and maintain sustainability, building the foundation towards achieving Cambodia's vision of becoming an upper-middle-income country by 2030 and a high-income country by 2050.

The General Department of Taxation is actively implementing its strategic and operational plans for Phase 2 (2024-2028). These plans outline three major strategic objectives: 1. Enhance tax compliance by promoting quality, clarity, transparency, and accountability in service delivery and the implementation of tax regulations. 2. Continue the digital transformation of the tax administration to evolve into Tax Administration 2.0. 3. Focus on developing human capital and improving work efficiency.

មាតិកា

ទំព័រ

ឧទ្ទិសដៃ	i
អារម្ភកថា	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v
Research Summary	vi

ជំពូកទី១៖ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	១
១.៣ គោលបំណងនៃការស្រាវជ្រាវ	១-២
១.៤ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៤.១ ដែនកំណត់	២
១.៤.២ វិសាលភាព	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	២
១.៥.១ វិធីសាស្ត្រស្រាវជ្រាវ	២
១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ	២
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	២
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៣

ជំពូកទី២៖ លើកទ្រឹស្តី

២.១ លក្ខណៈទូទៅនៃការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស	៤
២.១.១ និយមន័យនៃពន្ធ.....	៤
២.១.២ ប្រវត្តិនៃពន្ធ.....	៥
២.១.៣ ប្រភេទពន្ធ.....	៥-៦
២.២ យុទ្ធសាស្ត្រនៃការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស	៦
២.២.១ និយមន័យយុទ្ធសាស្ត្រ.....	៦
២.២.២ ប្រវត្តិនៃយុទ្ធសាស្ត្រ	៦
២.២.៣ ទ្រឹស្តីពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ.....	៧-៨
២.៣ ការកំណត់ទៅលើអត្រាពន្ធក្នុងការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស	៩
២.៣.១ និយមន័យអត្រាពន្ធ.....	៩
២.៣.២ ប្រវត្តិនៃអត្រាពន្ធ	៩-១០
២.៣.៣ ការកំណត់អត្រាពន្ធតាមរបបស្វ័យប្រកាស.....	១០-១៩

ជំពូកទី៣៖ លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់អគ្គនាយកដ្ឋានពន្ធដារ.....	២០
៣.១.១ ប្រវត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ	២០-២១
៣.១.២ នីមិត្តសញ្ញារបស់អគ្គនាយកដ្ឋានពន្ធដារ	២១
៣.១.៣ ទស្សនវិស័យ បេសកកម្ម គុណតម្លៃរបស់អគ្គនាយកដ្ឋានពន្ធដារ	២១
៣.១.៤ រចនាសម្ព័ន្ធនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ	២២-២៤
៣.២ យុទ្ធសាស្ត្រនៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ	២៤
៣.២.១ សេវាកម្មអេឡិចត្រូនិកពន្ធដារ.....	២៤-២៥
៣.២.២ លទ្ធផលរបាយការណ៍ចំណូលឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ.....	២៦
៣.៣ កំណត់អត្រាពន្ធក្នុងការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ	២៧
៣.៣.១ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ការកំណត់អត្រាពន្ធ	២៧
៣.៣.២ លទ្ធផលដែលទទួលបានក្នុងការកំណត់អត្រាពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ.....	២៧-២៨

ជំពូកទី៤៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	២៩
៤.២ ការវិភាគលើចំណុចខ្សោយ	២៩

ជំពូកទី៥៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៣០
៥.២ ការផ្តល់អនុសាសន៍	៣០

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ **សេចក្តីផ្តើម**

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ

បើទោះបីជាកម្ពុជាបានបញ្ចប់ពីអាណានិគមបារាំងក៏ពិតមែន ប៉ុន្តែក៏នៅពុំទាន់ទទួលបានសុខសន្តិភាពពេញលេញដែរ ពោលគឺសង្គ្រាមស៊ីវិលក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលធ្វើឱ្យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ ក្រោយពីការបញ្ចប់សង្គ្រាមនេះប្រទេសកម្ពុជាបានចាប់ផ្តើមប្រមូលធនធានដែលនៅសេសសល់ ដើម្បីប្រព័ន្ធគ្រប់គ្រងឡើងវិញ។ នៅក្នុងសកលលោកយើងនេះ គ្រប់បណ្តាប្រទេសនីមួយៗតែងតែព្យាយាមពង្រឹងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ដើម្បីក្លាយខ្លួនជាប្រទេសជឿនលឿន មានអំណាច និងឥទ្ធិពល ទាំងនេះដែលត្រូវពឹងផ្អែកលើវិស័យសំខាន់ៗជាច្រើនដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ជាដើម។ រីឯប្រទេសកម្ពុជាយើងវិញបានកំពុងខិតខំពង្រឹងខ្លួនយ៉ាងមោះមុតស្វាហាប់ ដើម្បីអភិវឌ្ឍន៍និងបង្កើនភាពរីកចម្រើនដូចទៅនឹងប្រទេសមានអំណាចដទៃទៀតដែរ។ ដូចនេះហើយទើបរាជរដ្ឋាភិបាលបានខិតខំក្នុងការប្រមូលថវិកាពន្ធជូនជាតិ។

នៅក្នុងថវិកានៃការប្រមូលពន្ធនេះ គឺរួមចំណែកចំនួនមួយ ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ ដោយថវិកាដែលប្រមូលបាននេះ គឺយកទៅផ្គត់ផ្គង់ដូចជា សាងសង់មន្ទីរពេទ្យ សាងសង់សាលារៀន សាងសង់ផ្លូវថ្នល់ សាងសង់ស្ពាន ចំណាយទូទៅ សង្គមកិច្ច សេដ្ឋកិច្ច និងការអភិវឌ្ឍ បើកប្រាក់ខែជូនកងទ័ពនិងកម្លាំងប្រដាប់អាវុធ ការពារព្រំដែន បើកប្រាក់ខែជូនមន្ត្រីរាជការ។ ជាក់ស្តែងការប្រមូលចំណូលពន្ធមានប្រភពមកពី ការប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ហេតុនេះហើយ ទើបនាងខ្ញុំសម្រេចជ្រើសរើសយកប្រធាបទមួយដែលទាក់ទងនឹងវិស័យពន្ធដារ ដើម្បីធ្វើការស្រាវជ្រាវគឺ ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចែករំលែកចំណេះដឹងមួយចំនួនដល់សិស្ស និស្សិត អ្នកជាប់ពន្ធទាំងឡាយ និងមានការយល់ដឹងបន្ថែមអំពីការបង់ពន្ធ។

១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ

តាមរយៈការសិក្សាកន្លងមក បង្ហាញឱ្យយើងយល់ដឹងអំពីភាពពិបាកក្នុងការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីមានភាពងាយស្រួលដល់មិត្តអ្នកអាចអំពីបែបបទនៃការសិក្សាស្រាវជ្រាវ ដូចនេះនាងខ្ញុំសូមដាក់នូវសំណួរដូចខាងក្រោម៖

១. តើអគ្គនាយកដ្ឋានពន្ធដារមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីប្រមូលចំណូលពន្ធ ?

២. តើអគ្គនាយកដ្ឋានពន្ធដារ ធ្វើការកំណត់ទៅលើអត្រាពន្ធដូចម្តេចខ្លះក្នុងការប្រមូលចំណូលពន្ធ ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងនៃការស្រាវជ្រាវ គឺផ្តោតទៅលើការប្រមូលចំណូលពន្ធអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែដើម្បីយល់កាន់តែច្បាស់អំពីបញ្ហាខាងលើនេះ យើងត្រូវយល់ដឹងព័ត៌មានចាំបាច់ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវដូចខាងក្រោម៖

១. យុទ្ធសាស្ត្រ ដើម្បីប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ

២. ការកំណត់ទៅលើអត្រាពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ

១.៤ ផែនការណ៍ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ផែនការណ៍

ដោយផ្អែកទៅលើពេលវេលា ប្រធានបទ និងចំណោទបញ្ហាដែលត្រូវបានចោទសួរខាងលើនាងខ្ញុំបានធ្វើការស្រាវជ្រាវអំពី «ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធ» ដែលមានទីតាំងស្ថិតនៅ អគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

១.៤.២ វិសាលភាព

ការសិក្សាស្រាវជ្រាវនេះគឺយើងយកតែ «ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ» ក្នុងឆ្នាំ២០២៣ តែប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

១.៥.១ វិធីសាស្ត្រស្រាវជ្រាវ

ដើម្បីអោយឱ្យការស្រាវជ្រាវអាចប្រព្រឹត្តទៅបានយ៉ាងរលូន គឺអាស្រ័យទៅលើការរៀបចំផែនការច្បាស់លាស់ និងការអនុវត្តបានត្រឹមត្រូវ។

១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ

ដើម្បីទទួលបានដំណើរការនៃការស្រាវជ្រាវល្អ នាងខ្ញុំបានស្នាត់ រិះរកគ្រប់បរិធី ដើម្បីទទួលបានឯកសារច្បាស់លាស់ ត្រឹមត្រូវតាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមានដូចជា៖ ច្បាប់ អនុក្រឹត្យ ប្រកាស សាកលវិទ្យាល័យ វ៉ាន់ដា សេចក្តីសម្រេច សេចក្តីណែនាំ សេចក្តីជូនដំណឹង ឧបសម្ព័ន្ធ និងការសួរនាំផ្ទាល់ពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានពន្ធដារជាដើម។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

តាមការសិក្សាស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន៖

- សម្រាប់សង្គម៖
 - បន្សល់ទុកនូវស្នាដៃ ដែលល្អមួយក្នុងសាកលវិទ្យាល័យវ៉ាន់ដា ហើយក៏ជាប្រភពឯកសារបន្ថែមមួយទៀត ដើម្បីស្វែងយល់ផ្នែកពន្ធដារ សម្រាប់ប្អូនៗជំនាន់ក្រោយ និងជនរួមជាតិទាំងឡាយ
- សម្រាប់អគ្គនាយកដ្ឋានពន្ធដារ៖
 - ពង្រឹងដល់ការប្រមូលពន្ធឱ្យបានកាន់តែល្អប្រសើរ
 - ផ្តល់សេវាឱ្យប្រជាពលរដ្ឋដោយស្មើភាព និងតម្លាភាព
 - ផ្តល់សេវាឱ្យប្រជាពលរដ្ឋប្រកបដោយភាពថ្លៃថ្នូរ និងការគោរព
- សម្រាប់អ្នកស្រាវជ្រាវ៖
 - យល់ដឹងពាក្យគន្លឹះមួយចំនួន ដែលប្រើប្រាស់ក្នុងផ្នែកពន្ធដារ
 - យល់ដឹងពីរបៀបចងកិច្ចសម្ព័ន្ធនានានៃពន្ធដារ និងអគ្គនាយកដ្ឋានពន្ធដារ
 - បណ្តុះគំនិត និងបំពេញចំណេះវិជ្ជាបន្ថែមផ្នែកពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវត្រូវលើប្រធានបទ (ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ) ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនាងខ្ញុំបានបង្ហាញនូវរចនាសម្ព័ន្ធនៃការសិក្សាស្រាវជ្រាវដែលមាន៥ជំពូកដូចខាងក្រោម៖

ជំពូកទី១ សេចក្តីផ្តើម៖ គឺជាលំនាំមួយដែលឱ្យអ្នកអានស្វែងយល់កាន់តែច្បាស់អំពីប្រធានបទដែលជាទូទៅមានលំនាំបញ្ហានៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ដែនកំណត់និងវិសាលភាពនៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ និងរចនាសម្ព័ន្ធនៃការស្រាវជ្រាវ។

ជំពូកទី២ ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស៖ គឺជាផ្នែកមួយនៃការស្រាវជ្រាវដែលសរសេរបង្ហាញពីនិយមន័យនៃពន្ធ ប្រវត្តិនៃពន្ធ យុទ្ធសាស្ត្រនៃការប្រមូលចំណូលពន្ធ និងការកំណត់អត្រាពន្ធ។

ជំពូកទី៣ ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ៖ គឺជាផ្នែកមួយដែលបង្ហាញពីស្ថានភាពទូទៅ ប្រវត្តិ នីមិត្តសញ្ញា ទស្សនវិស័យ បេសកកម្ម គុណតម្លៃ រចនាសម្ព័ន្ធផ្ទៃក្នុង ការរៀបចំយុទ្ធសាស្ត្រនៃការប្រមូលពន្ធ សេវាកម្មអេឡិចត្រូនិកពន្ធដារ របាយការណ៍ចំណូលឆ្នាំ២០២៣ ការរៀបចំលក្ខខណ្ឌនៃការកំណត់អត្រាពន្ធ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ការកំណត់អត្រាពន្ធនិងលទ្ធផលដែលទទួលបានក្នុងការកំណត់អត្រាពន្ធ។

ជំពូកទី៤ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ ៖ គឺចំណុចដែលបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អគ្គនាយកដ្ឋានពន្ធដារ។

ជំពូកទី៥ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍ ៖ នៅក្នុងចំណុចនេះ នឹងបង្ហាញពីការសន្និដ្ឋាននិងសរុបសេចក្តីចុងក្រោយ ពិសេសគឺការផ្តល់អនុសាសន៍ដើម្បីកែលម្អទៅលើចំណុចខ្សោយ។

ជំពូកទី២

រំលឹកប្រឹក្សា

ជំពូកទី២

ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស

២.១ លក្ខណៈទូទៅនៃការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស

២.១.១ និយមន័យនៃពន្ធ

ពន្ធ គឺជាកាតព្វកិច្ចត្រូវបង់ជាប្រាក់ឬវត្ថុរបស់អ្នកជាប់ពន្ធទៅរដ្ឋាភិបាល ហើយអ្នកជាប់ពន្ធទាំងនោះ ទទួលតម្លៃតបស្នងពីរដ្ឋាភិបាលវិញ តាមរយៈទំនិញ និងសេវាសាធារណៈ។

ពន្ធ គឺជាបន្ទុករបស់ប្រជាពលរដ្ឋត្រូវបង់ចូលថវិកាជាតិ។ ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចត្រូវបង់ ជូនរដ្ឋ។

ពន្ធ គឺជាឧបករណ៍របស់រដ្ឋាភិបាល ដែលបានបង្កើតឡើង ដើម្បីរៀបចំចំណូលចូលថវិកាជាតិសម្រាប់ ចំណាយសេវាសាធារណៈ។

ពន្ធ សំដៅដល់ ពន្ធអាករ (ពន្ធផ្ទាល់ និងពន្ធប្រយោល)។

២.១.២ ប្រភេទនៃពន្ធ

ប្រព័ន្ធពន្ធ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៣ បន្ទាប់មកប្រព័ន្ធពន្ធដារត្រូវបានលុបបំបាត់ចោល នៅក្នុងឆ្នាំ១៩៧៥-១៩៧៩ ដោយសារសង្គ្រាម (របបខ្មែរក្រហម និងរបបប៉ុលពត) ហើយបានធ្វើឲ្យប្រជាជន ស្លាប់អស់ជាច្រើននាក់។ ប្រព័ន្ធពន្ធដារបានបង្កើតឡើងវិញនូវដំណាក់កាលដំបូងនៅឆ្នាំ១៩៨០ ដោយបាន អនុវត្តនៅរាជធានីភ្នំពេញ និងខេត្តចំនួន១០ផ្សេងទៀត។ លើសពីនេះទៅទៀតអគ្គនាយកដ្ឋានពន្ធដារបាន បង្កើតពន្ធមួយចំនួនផ្សេងទៀត ដើម្បីយកមកអនុវត្ត និងមានការបែងចែកច្បាប់ និងមាត្រាយ៉ាង ច្បាស់លាស់។ ផ្អែកទៅលើមាត្រាទី៤ នៃច្បាប់សារពើពន្ធបង្កើតឡើងនូវការកំណត់របបពន្ធជាបីប្រភេទ៖ គឺរបបពិត របប ម៉ៅការ និងរបបបំព្រួញ ក៏ប៉ុន្តែបទប្បញ្ញត្តិស្តីពីរបបបំព្រួញមានចែងក្នុងក្រដាសមួយដាច់ដោយឡែក។ វិធាន និងជានីតិវិធីដើម្បីចាត់បញ្ចូលអ្នកជាប់ពន្ធឲ្យស្ថិតនៅក្នុងរបបកំណត់ណាមួយ នោះត្រូវកំណត់ដោយផ្អែកទៅ លើទ្រង់ទ្រាយអាជីវកម្ម និង កម្រិតផលរបរ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជាយើងមានតែ របបពិត (ស្វ័យប្រកាស) តែមួយប៉ុណ្ណោះ។

ការអនុវត្ត និងការកំណត់នៃរបបពិតរបស់សហគ្រាសដោយផ្អែកទៅលើទ្រង់ទ្រាយគតិយុត្តិនៃកម្រិត ផលរបរប្រចាំឆ្នាំ និងប្រភេទសកម្មភាពអាជីវកម្ម។

ទ្រង់ទ្រាយគតិយុត្តិមានន័យថា រាល់សហគ្រាសដែលមិនមែនជាសហគ្រាសឯកបុគ្គល គឺត្រូវជាប់ពន្ធ របបពិត ទោះបីសហគ្រាសនោះមានសកម្មភាពអាជីវកម្មប្រភេទអ្វី ឬមានកម្រិតផលរបរប្រចាំឆ្នាំប៉ុន្មានក៏ដោយ។ សហគ្រាសទាំងនោះមានដូចជាសហគ្រាសចម្រុះ ក្រុមហ៊ុនឯកជន សមូហភាពសាធារណៈ ឬអង្គការឯកជន ដែលធ្វើសកម្មភាពក្នុងលក្ខខណ្ឌប្រាក់ចំណេញ ឬប្រាក់ចំណូលដែលជាបេតិកភ័ណ្ឌរបស់ខ្លួន។

កម្រិតផលរបរប្រចាំឆ្នាំ គឺជាការកំណត់ពន្ធលើប្រាក់ចំណូលតាមរបបពិតដែលត្រូវអនុវត្តន៍ចំពោះ សហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី៥០០លានរៀលឡើងទៅ។ ចំណែកឯការផ្គត់ផ្គង់ចម្រុះដែល មានរបបប្រចាំឆ្នាំចាប់ពី២៥០លានរៀលឡើងទៅ។

¹ ដកស្រង់ចេញពីមេរៀនសាលាជាតិពន្ធដារ សេចក្តីផ្តើមនៃការប្រមូលពន្ធ និងប្រព័ន្ធពន្ធដារកម្ពុជា [(51p.,p.3,4,22,23,24) (03-06-2025)]

២.១.៣ ប្រភេទពន្ធ

ប្រភេទពន្ធដែលអគ្គនាយកដ្ឋានពន្ធដារធ្វើការប្រមូលមានចំនួន ១៣ គឺ៖

- **ពន្ធលើផ្ទាំងផ្សព្វផ្សាយ** គឺជាប្រភេទពន្ធប្រចាំឆ្នាំត្រូវអនុវត្តលើផ្ទាំងផ្សព្វផ្សាយគ្រប់ប្រភេទតាមគ្រប់រូបភាពទាំងចល័តនិងអចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- **ពន្ធលើប្រាក់ចំណូល** គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាសបង់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធបន្ទាប់ ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេសរបស់បុគ្គលនិវាសនជន និងប្រាក់ចំណូលប្រភពកម្ពុជាសម្រាប់បុគ្គលអនិវាសនជន។
- **ពន្ធលើអចលនទ្រព្យ** គឺជាពន្ធដែលប្រមូលប្រចាំឆ្នាំដោយត្រូវបានអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ ១០០ ០០០ ០០០ (មួយរយលាន) រៀល ស្ថិតនៅក្នុងរដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
- **អាករសម្រាប់បំភ្លឺសាធារណៈ** ត្រូវអនុវត្តលើការផ្គត់ផ្គង់ផលិតផលសុរា មេរ័យ ឬថ្នាំជក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាករនេះ ត្រូវកំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់ដំបូងបន្ទាប់ពីផលិត ឬនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា។
- **ពន្ធលើមធ្យោបាយដឹកជញ្ជូន** គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- **អាករលើការស្នាក់នៅ** ត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។
- **ពន្ធលើដីធ្លីមិនបានប្រើប្រាស់** គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលអនុវត្តលើដីមានសំណង់និងដីគ្មានសំណង់ដែលមិនបានប្រើប្រាស់ដែលស្ថិតនៅក្រៅទីតាំងភូមិសាស្ត្រដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- **ពន្ធប្រថាប់ត្រា** គឺជាប្រភេទពន្ធដែលកំណត់លើ ៖
 - ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យនិងអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យនិងអចលនទ្រព្យក្នុងក្រុមហ៊ុន
 - ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល
 - កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
 - លិខិតមានលក្ខណៈគតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។
- **ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ** គឺជាប្រភេទពន្ធប្រចាំខែ ប្រមូលលើថ្លៃឈ្នួលអចលនទ្រព្យតាមរយៈកម្មសិទ្ធិករ ឬសិទ្ធិវន្ត នៃអចលនទ្រព្យមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាចំណូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

- ពន្ធប៉ាតង់ គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាព អាជីវកម្មនីមួយៗ របស់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលប្រកបអាជីវកម្មនៅក្នុងកម្ពុជាដោយផ្អែកលើ ប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។
- អាករពិសេស ត្រូវបានប្រមូលលើទំនិញឬសេវាមួយចំនួនដែលមានលក្ខណៈប្រណីត ឬមិន មែនជាតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ឬប៉ះពាល់ដល់សុខភាព សង្គម ឬបរិស្ថាន។ អាករពិសេសអនុវត្តលើការនាំចូល ការផលិត ឬការចែកចាយ ទំនិញ ឬការផ្គត់ផ្គង់សេវាដែល ជាប់អាករពិសេសសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- អាករលើតម្លៃបន្ថែម ជាប្រភេទអាករដែលយកលើតម្លៃបន្ថែមពីការផ្គត់ផ្គង់ទំនិញ ឬសេវា។ អាករលើតម្លៃបន្ថែមត្រូវប្រមូលគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់។
- ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុង ក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងកម្ពុជា ត្រូវ ជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តបុគ្គលអនិវាសនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា^២។

២.២ យុទ្ធសាស្ត្រនៃការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស

២.២.១ និយមន័យយុទ្ធសាស្ត្រ

យុទ្ធសាស្ត្រ គឺសំដៅលើការរៀបចំផែនការក្នុងការធ្វើអ្វីមួយ ដើម្បីរៀបចំគម្រោងក្នុងគោលបំណងអ្វីមួយ ដើម្បីសម្រេចទិសដៅ។ ឧទាហរណ៍៖ បង្កើតយុទ្ធសាស្ត្រឡើង ក្នុងគោលបំណងដើម្បីអនុវត្តន៍ឲ្យទទួលបាន ភាពជោគជ័យ^៣។

២.២.២ ប្រភេទនៃយុទ្ធសាស្ត្រ

ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (PFMRP) ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន “ឆ្លុះកញ្ចក់ ដូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រមការងារទាំង៤ របស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងនោះ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ទី២ អនុវត្តការងារជាក្រុមទី៣ អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្មនិងគោលការណ៍ ប្រសិទ្ធភាព ថវិកា និងទី៤ មិនត្រូវមើលរំលងកំហុសខ្លួនឯង ជាត្រីវិស័យក្នុងការតម្រង់ទិស អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំ និងបានអនុវត្តនូវផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធដារ ២០១៩-២០២៣ និងផែនការ យុទ្ធសាស្ត្រធនធានមនុស្ស ២០១៩-២០២៣ ហើយបាននិងកំពុងខិតខំអនុវត្តប្រកបដោយការយកចិត្ត ទុកដាក់និងប្រយ័ត្នប្រយោជន៍ខ្ពស់ដើម្បីធានាបាននូវ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងប្រមូល ចំណូលពន្ធសម្រាប់ដាក់ចូលថវិកាជាតិ^៤។

^២ ដកស្រង់ចេញពី website របស់អគ្គនាយកដ្ឋានពន្ធដារ ដែលនិយាយអំពីប្រភេទពន្ធដោយសង្ខេប

<https://www.tax.gov.kh/km/categories/64qke344011330727> (03-06-2025)

^៣ ដកស្រង់ចេញពី website ថ្មីៗ ដែលនិយាយអំពីភាពខុសគ្នារវាងយុទ្ធសាស្ត្រនិងវិធីសាស្ត្រ៖ <https://thmeythmey.com/detail/59938> (03-06-2025)

^៤ ដងស្រង់ចេញពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ [(7p.,p.2) (03-06-2025)]

២.២.៣ ធ្វើស្តីការកំណត់និយមន័យយុទ្ធសាស្ត្រ

នៅក្នុងមុខងារស្នូលរបស់អគ្គនាយកដ្ឋានពន្ធដារ យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ផ្ដោតសំខាន់លើការបន្តបង្កើនគុណភាព និងប្រសិទ្ធភាពសេវាអ្នកជាប់ពន្ធ ការបង្កើន អនុលោមភាពដោយស្ម័គ្រចិត្ត ការពង្រឹងទំនុកចិត្តរវាងអគ្គនាយកដ្ឋានពន្ធដារ និងអ្នកជាប់ពន្ធ ការជំរុញ និង លើកកម្ពស់អ្នកជាប់ពន្ធឱ្យមកចុះបញ្ជីពន្ធដារ និងគាំពារអ្នកជាប់ពន្ធដែលកំពុងនៅក្នុងប្រព័ន្ធ។ ដើម្បីសម្រេច បាននូវគោលបំណងនៃការកែទម្រង់ និងកែលម្អមុខងារប្រតិបត្តិការស្នូលឱ្យកាន់តែមានប្រសិទ្ធភាព អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តដោះស្រាយបញ្ហាមួយចំនួនដូចខាងក្រោម៖

- ភាពយឺតយ៉ាវក្នុងការបិទបញ្ចប់សវនកម្មពន្ធដារ ការដោះស្រាយវិវាទពន្ធដារ និងដំណើរការបង្វិល សងអាករលើតម្លៃបន្ថែម នៅបន្តកើតមាន ដោយសារ ១)-ការបកស្រាយច្បាប់ និងបទប្បញ្ញត្តិមួយ ចំនួននៅមិនទាន់មានសង្គតិភាព និងភាពច្បាស់លាស់ពេញលេញ និង ២)- កិច្ចសហប្រតិបត្តិការ ពី សំណាក់អ្នកជាប់ពន្ធមួយចំនួននៅមានកម្រិត ដោយពុំបានផ្តល់ ឬយឺតយ៉ាវក្នុងការផ្តល់ឯកសារ ពាក់ព័ន្ធ ពុំចូលខ្លួនមកបំភ្លឺ ឬពិគ្រោះក្នុងករណីសវនកម្ម ឬស៊ើបអង្កេតបទល្មើសពន្ធដារ ពុំដោះស្រាយ បំណុលពន្ធ ឬ ពុំចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា ជាដើម
- សេដ្ឋកិច្ចក្រៅប្រព័ន្ធមានទំហំធំ និងសហគ្រាសមិនទាន់ចុះបញ្ជីមានចំនួនច្រើន ដែលធ្វើឱ្យប្រសិទ្ធភាព នៃការដាក់ចេញនូវវិធានការគាំទ្រការអភិវឌ្ឍសហគ្រាសទាំងនោះ មានកម្រិត ព្រមទាំងអាចធ្វើឱ្យមាន ហានិភ័យ ក្នុងការគ្រប់គ្រងចំណូលសារពើពន្ធសម្រាប់រយៈពេលមធ្យម និងវែងខាងមុខ
- ការឈរឈ្មោះជំនួសឱ្យក្រុមហ៊ុន ឬការប្រើប្រាស់ព័ត៌មានមិនពិតក្នុងការចុះបញ្ជី ការបង្កើត សហគ្រាស សិប្បនិម្មិត ដើម្បីគេចវេចពន្ធ និងការក្លែងបន្លំពន្ធដារជាលក្ខណៈប្រព័ន្ធ នៅបន្តកើតមាន
- ទំនុកចិត្តលើយុត្តិធម៌ក្នុងការបង់ពន្ធ ជាពិសេសក្នុងចំណោមសហគ្រាសធុនតូច និង មធ្យម និង ម្ចាស់អចលនទ្រព្យមួយចំនួនធំ នៅមានកម្រិត និង
- ភាពមានកម្រិតនៃការគ្រប់គ្រងហានិភ័យ (Risk-based management)។

ដើម្បីដោះស្រាយបញ្ហាខាងលើ យុទ្ធសាស្ត្រនេះដាក់ចេញនូវវិធានការ ដូចខាងក្រោម៖

វិធានការរយៈពេលខ្លី ២០២៤-២០២៥៖

- បន្តលើកកម្ពស់សេវាអ្នកជាប់ពន្ធ ជាពិសេសឱ្យប្រើប្រាស់ប្រព័ន្ធខ្ចីជីថល ដោយបន្តធ្វើទំនើប ភារូបនីយ កម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសមាហរណកម្មប្រព័ន្ធមុខងារស្នូល កាន់តែ ប្រទាក់ក្រឡាជាងមុន រួមមានការចុះបញ្ជីពន្ធដារ (E-registration) ការដាក់លិខិតប្រកាស ពន្ធ (E-filing) និងការបង់ប្រាក់ ពន្ធ (E-payment)
- បង្កើនប្រសិទ្ធភាពសវនកម្មពន្ធ និងកាត់បន្ថយការធ្វើសវនកម្មត្រួតគ្នា និងច្រើនលើកច្រើនសា តាមរយៈ ការអនុវត្តសៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ (SOP on Auditing) ដើម្បី ធានាអនុលោមភាពពន្ធដារ និងគុណភាពសេវាអ្នកជាប់ពន្ធទៅលើអ្នកជាប់ពន្ធទៅលើអ្នកជាប់ពន្ធ។
- បង្កើនប្រសិទ្ធភាពនៃការដោះស្រាយបណ្តឹងតវ៉ាប្រកបដោយទំនុកចិត្តរវាងមន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តសៀវភៅណែនាំស្តីពីការដោះស្រាយបណ្តឹងតវ៉ា

- បង្កើនប្រសិទ្ធភាព និងយន្តការនៃការស៊ើបអង្កេតបទល្មើសពន្ធដារ តាមរយៈការអនុវត្តសៀវភៅណែនាំ ស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌព័ត៌មាន និងបែបបទនិងនីតិវិធីនៃការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌស្តីពីពន្ធដារ (SOP on Investigation) ដើម្បីធានាឱ្យមាននូវតម្លាភាព និងធានានូវការប្រកួតប្រជែងស្មើភាពគ្នា និងបង្កើតឱ្យមានភាពជឿទុកចិត្តពីសាធារណជន
- បន្តពង្រឹងការគ្រប់គ្រងបំណុលពន្ធ សំដៅកាត់បន្ថយជាអតិបរមានូវបំណុលបច្ចុប្បន្ន និង ចៀសវាងការកើនឡើងបំណុលពន្ធនាពេលអនាគត
- ជំរុញ និងលើកទឹកចិត្ត អ្នកជាប់ពន្ធឱ្យមកចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ជាពិសេសសហគ្រាស ធុនតូច និងមធ្យម
- ធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់សហគ្រាសស្ថិតក្រោមរបបស្វ័យប្រកាស តាមរយៈការវិភាគ និង ចាត់ថ្នាក់នូវទំហំផលរបរ និងទ្រព្យសកម្ម ប្រកបដោយតម្លាភាព និងយុត្តិធម៌
- ពង្រឹងយន្តការនៃការអនុវត្តប្រព័ន្ធបង្វិលសងអាករលើតម្លៃបន្ថែម ដើម្បីលើកកម្ពស់ និងធានា នូវប្រសិទ្ធភាព ក្នុងការស្នើសុំធាតុចូលអាករលើតម្លៃបន្ថែមលើការកាត់បន្ថយរយៈពេល និង ចៀសវាងការយោងឥណទានអាករលើតម្លៃបន្ថែមលើសលប់ក្នុងរយៈពេលយូរ និង
- ពង្រឹងគុណភាពឯកសារវិភាគហានិភ័យទូទៅរបស់រដ្ឋបាលសារពើពន្ធ ដោយត្រូវកំណត់នូវវិធីសាស្ត្រឱ្យសមស្របទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ ដែលជួយដល់ការលើកកម្ពស់ប្រសិទ្ធភាព មុខងារស្នូលព្រមទាំងដំណើរការដោយស្វ័យប្រវត្តិក្នុងការគ្រប់គ្រង និងប្រមូលពន្ធឱ្យមាន ប្រសិទ្ធភាព តម្លាភាព ចំគោលដៅ និងទាន់ពេល។

វិធានការរយៈមធ្យម ២០២៦-២០២៨៖

- សិក្សារៀបចំអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល ដើម្បីត្រៀមអនុវត្តពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល
- អនុវត្តសាកល្បងនូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-invoicing system) ដោយ ១)-សិក្សាស្វែងយល់ពីភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ដែលសម្រួលដល់ការរាយការណ៍ និងសុពលភាពប្រតិបត្តិការទាន់ពេល ២)-រៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារណែនាំគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ឱ្យដំណើរការសាកល្បងនូវវិក្កយបត្រ អេឡិចត្រូនិក (E-invoicing) និង
- សិក្សាអំពីលទ្ធភាពក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធ Self-service ជាមគ្គុទេសក៍សម្រាប់អ្នកជាប់ពន្ធ ដើម្បីអាចផ្តល់លទ្ធភាពដល់អ្នកជាប់ពន្ធ ដែលបានចុះបញ្ជីក្នុងប្រព័ន្ធពន្ធដារ អាចដឹងពីប្រភេទពន្ធ-អាករដែលខ្លួនត្រូវបង់ តាមដានទិន្នន័យបំណុលពន្ធ ដឹងពីស្ថានភាព នៃការចុះធ្វើសវនកម្ម និងទិន្នន័យផ្សេងៗទៀត ដើម្បីចូលរួមក្នុងការបង្កើនចំណេះដឹងលើកាតព្វកិច្ចពន្ធ និងអាចទទួលដំណឹងពាក់ព័ន្ធផ្សេងៗពី អ.ព.ជ.^៥។

^៥ ដកស្រង់ចេញពីឯកសាររាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា [(93 p.,p.12,13) (03.06.2025)]

២.៣ ការកំណត់ទៅលើអត្រាពន្ធក្នុងការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាស

២.៣.១ និយមន័យអត្រាពន្ធ

អត្រាពន្ធគឺ ជាកម្រិតដែលកំណត់ទៅលើមូលដ្ឋានគិតពន្ធ ដើម្បីធ្វើជាបង្អែកក្នុងការគណនាប្រាក់ពន្ធ-អាករ។ អត្រាពន្ធ គឺជាកម្រិតដែលបានកំណត់ ត្រូវតែបង់ពន្ធជូនរដ្ឋាភិបាល នៅលើមួយឯកតាមូលដ្ឋានគិតពន្ធ។

អត្រាពន្ធចែកចេញជា ៣ ប្រភេទគឺ៖

- អត្រាពន្ធគិតតាមសមាមាត្រជាភាគរយ គឺជាអត្រាពន្ធ ប្រមូលតាមសមាមាត្រជាភាគរយទៅលើមូលដ្ឋានគិតពន្ធ នៃប្រភេទ ពន្ធនីមួយៗ។
- អត្រាពន្ធកំណើនតាមថ្នាក់ គឺជាអត្រាពន្ធដែលគណនាទៅតាមសមាមាត្រជាភាគរយ ហើយដែលកើនឡើងជាបន្តបន្ទាប់ ព្រមជាមួយនឹងការកើនឡើងនៃចំណូលជាប់ពន្ធរបស់បុគ្គលជាប់ពន្ធ។
- កម្រិតប្រមូលថេរ គឺជាកម្រិតប្រមូលថេរ ទៅលើឯកតាផលិតផលទំនិញ អចលនទ្រព្យផ្សេងៗដែលត្រូវជាប់ពន្ធ^៦។ស

២.៣.២ ប្រភេទនៃអត្រាពន្ធ

ចាប់តាំងពីដើមឆ្នាំ២០១៦មក កំណែទម្រង់ គេឃើញមានការដាក់ចេញបទប្បញ្ញត្តិមួយចំនួនដែលមានបំណងធ្វើ ដូចជាការលុបចោលនូវពន្ធតាមរបបម៉ៅការ ការចែកប្រភេទអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស កំណែទម្រង់ នីតិវិធីនៃការចុះបញ្ជីពន្ធដារ ការកំណត់វិធានគណនេយ្យដែលមានលក្ខណៈសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច ការតម្លើងកម្រិតពន្ធលើប្រាក់បៀវត្សអប្បបរមា និងការអនុគ្រោះមិនយកអាករលើតម្លៃបន្ថែមលើសម្ភារៈឧស្សាហកម្ម ដែលបំរើឲ្យវិស័យស្រូវអង្ករ និងសេវាសាធារណៈ។

ការធ្វើកំណែទម្រង់ថ្មីនេះធ្វើឱ្យអត្តនាយកដ្ឋានពន្ធដារ សម្រេចបាននូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

- ការលុបចោលការប្រមូលពន្ធលើមធ្យោបាយជីកជញ្ជូន និងយានជំនិះមួយចំនួន
- បានបញ្ចប់កិច្ចព្រមព្រៀងការយកពន្ធត្រួតគ្នាលើកទី១របស់កម្ពុជាជាមួយប្រទេសសិង្ហបុរី ដោយមានជំនួយពីនាយកដ្ឋានរតនាគាររបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ
- ការលើកលែងពន្ធលើការផ្ទេរកម្មសិទ្ធិរវាងសាច់ញាតិ
- បង្កើតគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ
- ការចុះអង្កេតស្រាវជ្រាវសហគ្រាសតាមដងផ្លូវចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៦ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្ត ការបង់ពន្ធរបស់អាជីវកម្ម នៅរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។

^៦ ដកស្រង់ចេញពី Website <http://chandaracite.weebly.com/uploads/1/3/0/1/13016555/taxation.pdf> ដែលនិយាយអំពីសញ្ញាណទូទៅនៃពន្ធដារ (03.06.2025)

ការវិនិយោគបន្ថែមរបស់អគ្គនាយកដ្ឋានក្នុងការធ្វើឲ្យប្រសើរឡើងនូវដំណោះស្រាយបច្ចេកទេស រួមមានដូចខាងក្រោម៖

- ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងជម្រើសការបង់ពន្ធតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
- ការធ្វើឲ្យកាន់តែមានវិជ្ជាជីវៈចំពោះសេវាកម្មនានានៅទីស្តីការអគ្គនាយកដ្ឋានពន្ធដារ
- ប្រព័ន្ធទិន្នន័យថ្មីដើម្បីគ្រប់គ្រងការប្រមូលពន្ធលើអចលនទ្រព្យ
- បង្កើតកម្មវិធីសម្រាប់ទាញប្រើក្នុងទូរស័ព្ទទំនើប ដើម្បីជួយអ្នកប្រើប្រាស់គ្រប់គ្រងពន្ធលើប្រាក់បៀវត្ស និងពន្ធលើយានយន្ត
- របាយការណ៍អេឡិចត្រូនិច (E-reports) ដើម្បីវាយតម្លៃការអនុវត្តការងាររបស់បុគ្គលិកនៃអគ្គនាយកដ្ឋានពន្ធដារ និង
- ប្រព័ន្ធវិក្កយបត្រតែមួយដើម្បីធានានូវតម្លាភាព និងលុបបំបាត់នូវឱកាសក្នុងការជួបគ្នារវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា^៧។

២.៣.៣ ការកំណត់អត្រាពន្ធតាមរបបស្វ័យប្រកាស

មូលដ្ឋានគិតពន្ធ និងអត្រាពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារធ្វើការប្រមូលមាន៖

១. ពន្ធលើផ្ទាំងផ្សព្វផ្សាយ៖

- មូលដ្ឋានគិតពន្ធ អត្រាពន្ធ និងការគណនាពន្ធ

លេខរៀង	ប្រភេទផ្ទាំងផ្សព្វផ្សាយ	អត្រាពន្ធ	លក្ខខណ្ឌបន្ថែម
១.បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីក្រដាសធម្មតា			
ក	ផ្ទៃក្រឡាមិនលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ	៥០០៛/ទំព័រ	បើមានអក្សរបរទេស ១៥០០៛/ទំព័រ
ខ	ផ្ទៃក្រឡាលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ	៧០០៛/ទំព័រ	បើមានអក្សរបរទេស ២១០០៛/ទំព័រ
២.បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីកៅស៊ូ កំណាត់សំពត់ ឬវត្ថុផ្សេងៗ			
ក	ផ្ទៃក្រឡាមិនលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ	៧០០៛/ផ្ទាំង	បើមានអក្សរបរទេស ២១០០៛/ផ្ទាំង
ខ	ផ្ទៃក្រឡាលើសពី ៤០ ដល់ ១០០ដេស៊ីម៉ែត្រការ៉េ។ បើលើសពី ១០០ដេស៊ីម៉ែត្រការ៉េគិតជាផ្ទាំងអក្សរ ឬផ្ទាំងរូបភាព	១០០០៛/ផ្ទាំង	បើមានអក្សរបរទេស ៣០០០៛/ផ្ទាំង

⁷ ដកស្រង់ចេញពីករណីសិក្សាអំពី ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា website: https://ticambodia.org/library/wp-content/files_mf/1536811335FINAL_Khm_CaseStudyonTaxSystem_FINALReport18Oct2017.pdf (03.06.2025)

៣.ស្ថាភាពជីវកម្មដ្ឋាន				
ក	គ្មានពន្លឺលើកស្របដងផ្លូវ	១០០៛/ដង ^២ /ឆ្នាំ	២០០៛	បើមានអក្សរហរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ខ	គ្មានពន្លឺកែងដងផ្លូវ	១៥០៛/ដង ^២ /ឆ្នាំ	៣០០៛	
គ	មានពន្លឺលើកស្របដងផ្លូវ	២០០៛/ដង ^២ /ឆ្នាំ	៤០០៛	
ឃ	មានពន្លឺកែងដងផ្លូវ	២៥០៛/ដង ^២ /ឆ្នាំ	៥០០៛	
៤.ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម				
ក	គ្មានពន្លឺលើកស្របដងផ្លូវ	៥០០៛/ដង ^២ /ឆ្នាំ	១០០០៛	បើមានអក្សរហរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ខ	គ្មានពន្លឺកែងដងផ្លូវ	៧០០៛/ដង ^២ /ឆ្នាំ	១៤០០៛	
គ	មានពន្លឺលើកស្របដងផ្លូវ	៧០០៛/ដង ^២ /ឆ្នាំ	១៤០០៛	
ឃ	មានពន្លឺកែងដងផ្លូវ	១០០០៛/ដង ^២ /ឆ្នាំ	២០០០៛	
ង	ដាក់ភ្ជាប់ តភ្ជាប់ ឬគូរផ្ទាល់មធ្យោបាយដឹកជញ្ជូននានា	១៥០០៛/ដង ^២ /ឆ្នាំ	៣០០០៛	

ឧទាហរណ៍ ផ្ទាំងផ្សាយពាណិជ្ជកម្មមួយបានដាក់ផ្សព្វផ្សាយតាមដងផ្លូវដែលមានពន្លឺកែងផ្លូវ ហើយមានទំហំ ២ម x ៤ម ព្រមទាំងមានអក្សរ C = ៦០ សម និង LEAR = ៥០ សម។ ចូរគណនាពន្ធលើផ្ទាំងផ្សព្វផ្សាយនេះ។

គណនាពន្ធលើផ្ទាំងផ្សព្វផ្សាយ

- ផ្ទាំងរូបភាព ៖

ទំហំរូបភាព ២ម x ៤ម = ២០ដង x ៤០ដង = ៨០០ដង^២

ពន្ធ = ៨០០ x ១ ០០០៛ = ៨០០ ០០០៛

- កម្ពស់តួអក្សរ៖

អក្សរ C = ៦០ សម = ៦ ដង

អក្សរ LEAR = ៥០ សម = ៥ ដង x ៤ = ២០ ដង

- ទំហំអក្សរសរុប = ២០ ដង + ៦ ដង = ២៦ ដង

ពន្ធលើអក្សរហរទេស = ២៦ x ២ ០០០៛ = ៥២ ០០០៛

ពន្ធដែលត្រូវបង់សរុប = ៨០០ ០០០៛ + ៥២ ០០០៛ = ៨៥២ ០០០ ៛

២. ពន្ធលើប្រាក់ចំណូល៖

- មូលដ្ឋានគិតពន្ធ អត្រាពន្ធ

អត្រា	សកម្មភាព
០%	សម្រាប់ (គ.ល.គ) ក្នុងរយៈពេលលើកលែងពន្ធ
៥%	នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបានក្នុងឆ្នាំជាប់ពន្ធ ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា

២០%	- សហគ្រាសនីតិបុគ្គល - សកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើអាយុជីវិតដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ
៣០%	ចំពោះប្រាក់ចំណូលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា

ចំណាំ៖ ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយរូបវន្តបុគ្គលសហគ្រាស ឯកបុគ្គល និងសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល ត្រូវអនុវត្តតាមអត្រាកំណើនតាមថ្នាក់ពី ០% ដល់ ២០%។

៣. ពន្ធលើអចលនទ្រព្យ៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ៖
 - **អត្រាពន្ធ៖** ត្រូវបានប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយ) ភាគរយនៃមូលដ្ឋានគិតពន្ធ។
 - **មូលដ្ឋានគិតពន្ធ៖** គឺជាតម្លៃ ៨០% នៃតម្លៃអចលនទ្រព្យសរុបទាំងតម្លៃដី និងតម្លៃសំណង់ដោយគិតតាមអាយុកាលសំណង់ និងប្រភេទសំណង់ (ឥដ្ឋបេតុង មិនមែនឥដ្ឋបេតុង និងខុនដូ) តាមជាន់នីមួយៗដែលត្រូវអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ ១០០ ០០០ ០០០ (មួយរយលាន) រៀល ។

$$\text{មូលដ្ឋានគិតពន្ធ} = (\text{តម្លៃអចលនទ្រព្យ} \times ៨០\%) - ១០០ \text{ លានរៀល}$$

- **ការគណនាប្រាក់ពន្ធត្រូវបង់**

$$\text{ប្រាក់ពន្ធត្រូវបង់} = \text{មូលដ្ឋានគិតពន្ធ} \times ០,១\%$$

ឧទាហរណ៍៖ អចលនទ្រព្យមួយកន្លែងស្ថិតនៅសងខាងកំណាត់ផ្លូវ ព្រះមុនីវង្សដែលមានទំហំដី ៤ម x ២០ម និងមានផ្ទះល្វែងកម្ពស់ ២ជាន់ ($E_0 = E_1 = E_2$) និងមានទំហំ ៤ម x ១៦ម ជាប្រភេទឥដ្ឋបេតុង សាងសង់ឆ្នាំ២០១៥ និងមានតម្លៃទីផ្សារកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡាដូចខាងក្រោម៖

ចម្លើយ៖

ការគណនាប្រាក់ពន្ធត្រូវបង់

តម្លៃដី	= ៨០ម x ១ ៥០០\$	= ១២០ ០០០\$
តម្លៃផ្ទះជាន់ផ្ទាល់ដី (E)	= ៦៤ម x ២៥០\$	= ១៦ ០០០\$
តម្លៃផ្ទះជាន់ទី១ (E_1)	= ៦៤ម x ២០០\$	= ១២ ៨០០\$
តម្លៃផ្ទះជាន់ទី២ (E_2)	= ៦៤ម x ១៥០\$	= ៩៦០០\$
តម្លៃអចលនទ្រព្យសរុប		= ១៥៨ ៤០០\$
តម្លៃសរុប ៨០% (គិតជារៀល)	= ១៥៨ ៤០០\$ x ៨០% x ៤ ០០០\$	= ៥០៦ ៨៨០ ០០០\$

$$\begin{aligned} \text{មូលដ្ឋានគិតពន្ធ} &= ៥០៦ ៨៨០ ០០០\text{៛} - ១០០ ០០០ ០០០\text{៛} = ៤០៦ ៨៨០ ០០០\text{៛} \\ \text{ប្រាក់ពន្ធត្រូវបង់} &= ៤០៦ ៨៨០ ០០០\text{៛} \times ០,១\% = ៤០៦ ៨៨០\text{៛} \end{aligned}$$

៤. អាករសម្រាប់បំភ្លឺសាធារណៈ៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់អាករ៖
 - **អត្រាអាករ៖** អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវកំណត់តាមអត្រា ៥(ប្រាំ) ភាគរយនៃមូលដ្ឋានគិតអាករ។
 - **មូលដ្ឋានគិតអាករ៖** មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ គឺជាថ្លៃផ្គត់ផ្គង់កាត់ត្រាលើវិក្កយបត្ររួមបញ្ចូលទាំងពន្ធអាករនានារៀបរៀងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង។
 - **ការគណនាប្រាក់អាករ**

$$\text{អាករសម្រាប់បំភ្លឺសាធារណៈ} = \text{មូលដ្ឋានគិតអាករ} \times \text{អត្រាអាករ}$$

ឧទាហរណ៍ទី៖

រោងចក្រផលិតស្រាបៀរ ABC ជាប់ពន្ធតាមរបបស្វ័យប្រកាសបានផលិតនិងផ្គត់ផ្គង់ដល់អតិថិជនរបស់ខ្លួននូវស្រាបៀរ ក្នុងតម្លៃ ១១ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូល អាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង)។

គណនាប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ

$$\begin{aligned} \text{មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ} &= ១១ ០០០ \text{ដុល្លារ} \\ \text{អាករសម្រាប់បំភ្លឺសាធារណៈ} &= ១១ ០០០ \text{ដុល្លារ} \times ៥\% = ៥៥០ \text{ដុល្លារ} \end{aligned}$$

៥. ពន្ធលើមធ្យោបាយដឹកជញ្ជូន៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ៖
 - **អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវកំណត់ដូចខាងក្រោម៖**
 - ក. រថយន្តទេសចរណ៍ (គិតតាមទំហំស៊ីឡាំង និងឆ្នាំផលិត)
 - ខ. រថយន្តដឹកទំនិញ (គិតលើទម្ងន់សរុប)
 - គ. ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង និងស៊ីម៉ង់ត៍រ៉ឺម៉កសណ្តោង (គិតលើទម្ងន់សរុប)
 - ឃ. រថយន្តដឹកអ្នកដំណើរ (គិតលើចំនួនកៅអី)
 - ង. ជលយាន ឬជលយានយន្តដឹកទំនិញ (គិតលើទម្ងន់ផ្ទុក)
 - ច. ជលយាន ឬជលយានយន្តដឹកអ្នកដំណើរ (គិតលើប្រវែង)
 - ឆ. ជលយាន ឬជលយានយន្តសណ្តោង និងនេសាទ (គិតលើកម្លាំងម៉ាស៊ីន)។
 - **ការគណនាប្រាក់ពន្ធត្រូវបង់**
 អ្នកជាប់ពន្ធអាចស្វែងរកតាមប្រកាសលេខ ៥៣១ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចប្រើប្រាស់កម្មវិធីទូរស័ព្ទ GDT Means of Transportation Tax Calculation (ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS) ដើម្បីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន។

ឧទាហរណ៍៖ រថយន្តទេសចរណ៍

ក. រថយន្តប្រភេទទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2T-1111 ម៉ាក LEXUS RX 350 មានទំហំស៊ីឡាំង 3500 CC ឆ្នាំផលិត ២០០៧

ខ. រថយន្តប្រភេទទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2AA-2222 ម៉ាក LEXUS RX 350 មានទំហំស៊ីឡាំង 3500 CC ឆ្នាំផលិត ២០១៥

តើរថយន្តនីមួយៗខាងលើត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ចំនួនប៉ុន្មានរៀល?

ចម្លើយ៖ ផ្អែកតាមតារាងឧបសម្ព័ន្ធ II នៃប្រកាសលេខ ៥៣១ សហវ.ប្រក បានកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបង់សម្រាប់ឆ្នាំ២០២៤ ដូចខាងក្រោម៖

ក. រថយន្តផ្លាកលេខ ភ្នំពេញ 2T-1111 ឆ្នាំផលិត ២០០៧ ជារថយន្តដែល គិតពីឆ្នាំផលិតលើសពី ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ៦០០ ០០០ រៀល

ខ. រថយន្តផ្លាកលេខ ភ្នំពេញ 2AA-2222 ឆ្នាំផលិត ២០១៥ ជារថយន្ត ដែលគិតពី ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ១ ០០០ ០០០ រៀល

៦. អាករលើការស្នាក់នៅ៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់អាករ៖
 - **អត្រាអាករ៖** អាករលើការស្នាក់នៅ ត្រូវបានកំណត់តាមអត្រា ២% នៃថ្លៃស្នាក់នៅ។
 - **មូលដ្ឋានគិតអាករ៖** មូលដ្ឋានគិតអាករលើការស្នាក់នៅ គឺជាថ្លៃស្នាក់នៅរួមបញ្ចូលទាំងបន្ទុកផ្សេងៗ ព្រមទាំងពន្ធអាករនានា រៀបរៀងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅខ្លួនឯង។
 - **ការគណនាប្រាក់អាករ**

$$\text{អាករលើការស្នាក់នៅ} = \text{មូលដ្ឋានគិតអាករ} \times \text{អត្រាអាករ}$$

ឧទាហរណ៍១៖ សណ្ឋាគារ ABC ជាប់ពន្ធតាមរបបស្វ័យប្រកាសមានចំណូល ប្រចាំខែ ចំនួន ១០០០ ដុល្លារ ទទួលបានពីការស្នាក់នៅរបស់ភ្ញៀវ ដោយមិនរួមបញ្ចូលពន្ធអាករផ្សេងៗ។

គណនាប្រាក់អាករ

មូលដ្ឋានគិតអាករលើការស្នាក់នៅ = ១០០០ ដុល្លារ

អត្រាអាករ ២%

អាករលើការស្នាក់នៅ = $1000 \times 2\% = 20$ ដុល្លារ

៧. ពន្ធលើដីធ្លីមិនបានប្រើប្រាស់៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាពន្ធ៖
 - **ពន្ធលើដីធ្លីមិនបានប្រើប្រាស់៖** ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។
 - **មូលដ្ឋានគិតពន្ធលើដីធ្លីមិនបានប្រើប្រាស់៖** ត្រូវផ្អែកលើតម្លៃដីដែលកំណត់ដោយគណៈកម្មការ វាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយត្រូវបានអនុញ្ញាតឱ្យកាត់ចេញពីមូលដ្ឋាន គិតពន្ធចំនួន ៥ (ប្រាំ) ហិកតា សម្រាប់ដីមួយកន្លែង។
 - **មូលដ្ឋានគិតពន្ធ៖**

$$\text{មូលដ្ឋានគិតពន្ធ} = (\text{ផ្ទៃដីសរុប} - 50\ 000\text{ម}^2) \times \text{តម្លៃដី}$$

• គណនាប្រាក់ពន្ធត្រូវបង់៖

$$\text{ប្រាក់ពន្ធត្រូវបង់} = \text{មូលដ្ឋានគិតពន្ធ} \times \text{អត្រាពន្ធ}$$

ឧទាហរណ៍៖ លោក “ក” មានដីធ្លីមិនប្រើប្រាស់មួយកន្លែងទំហំ ៩០ ០០០ម^២ តម្លៃមូលដ្ឋានគិតពន្ធដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់គឺ ១៥ ០០០

ចូរគណនាប្រាក់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ក្នុងខែសីហាសម្រាប់ឆ្នាំ២០២៥ ?

ចម្លើយ៖

$$\text{មូលដ្ឋានគិតពន្ធ} = (៩០ ០០០\text{ម}^២ - ៥០ ០០០\text{ម}^២) \times ១៥ ០០០\text{៛/ម}^២$$

$$\text{ប្រាក់ពន្ធត្រូវបង់} = ៦០០ ០០០ ០០០\text{៛} \times ២\% = ១២ ០០០ ០០០ \text{ រៀល}$$

៨. ពន្ធប្រថាប់ត្រា៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាពន្ធ៖

• **អត្រាពន្ធ៖** ត្រូវបានកំណត់តាមអត្រា ៤% នៃមូលដ្ឋានគិតពន្ធ។

• **មូលដ្ឋានគិតពន្ធ៖** គឺជាតម្លៃអចលនទ្រព្យសរុប (ដី ឬ/និងសំណង់) ដែលត្រូវបានកំណត់តាមលំដាប់អាទិភាពដូចខាងក្រោម៖

១. តម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

២. តម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តផ្សេងទៀត។

• **ករណីមានការអនុគ្រោះពន្ធ**

$$\text{មូលដ្ឋានគិតពន្ធ} = \text{តម្លៃអចលនទ្រព្យសរុប} - \text{ការអនុគ្រោះពន្ធ}$$

• **ការគណនាប្រាក់ពន្ធត្រូវបង់**

$$\text{ប្រាក់ពន្ធត្រូវបង់} = \text{មូលដ្ឋានគិតពន្ធ} \times ៤\%$$

ឧទាហរណ៍៖ ករណីផ្ទេរកម្មសិទ្ធិផ្ទះល្វែងដែលមានដីទំហំ ១០០ ម^២ និងមានសំណង់ឥដ្ឋបេតុងជាន់ផ្ទាល់ដី និងជាន់ទី១ ស្មើនឹង៦៤ម^២ ($E_0 = E_1 = 64\text{ម}^២$) និងមានអាយុកាលសំណង់ក្រោម ១០ឆ្នាំ ស្ថិតនៅលើកំណាត់ផ្លូវវត្តអង្គតាមិញចាប់ពីផ្លូវសហព័ន្ធរុស៊ី (១១០) ដល់ ផ្លូវលេខ២០០៤ និងមានតម្លៃសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាតាមឧបសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងក្រោម៖

$$\text{តម្លៃដី} = ៣០០ \text{ ដុល្លារ/ម}^២$$

$$\text{តម្លៃផ្ទះជាន់ផ្ទាល់ដី (E}_0\text{)} = ២៥០ \text{ ដុល្លារ/ម}^២$$

$$\text{តម្លៃផ្ទះជាន់ទី១ (E}_1\text{)} = ២០០ \text{ ដុល្លារ/ម}^២$$

ចម្លើយ៖

ការគណនាប្រាក់ពន្ធត្រូវបង់

$$\text{តម្លៃដី} = ១០០\text{ម}^២ \times ៣០០\$ = ៣០ ០០០\$$$

$$\text{តម្លៃផ្ទះជាន់ផ្ទាល់ដី (E}_0\text{)} = ៦៤\text{ម}^២ \times ២៥០\$ = ១៦ ០០០\$$$

$$\text{តម្លៃផ្ទះជាន់ទី១ (E}_1\text{)} = ៦៤\text{ម}^២ \times ២០០\$ = ១២ ៨០០\$$$

មូលដ្ឋានគិតពន្ធ (តម្លៃអចលនទ្រព្យសរុប) = ៥៨ ៨០០\$

មូលដ្ឋានគិតពន្ធ (គិតជារៀល) = ៥៨ ៨០០\$ x ៤០០០\$ = ២៣៥ ២០០ ០០០\$

ប្រាក់ពន្ធត្រូវបង់ = ២៣៥ ២០០ ០០០\$ x ៤% = ៩ ៤០៨ ០០០\$

៩. ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាពន្ធ៖

- អត្រាពន្ធ៖ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ត្រូវបានកំណត់តាមអត្រា ១០% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។

- មូលដ្ឋានគិតពន្ធ៖

📌 ថ្លៃឈ្នួលអចលនទ្រព្យសរុបប្រចាំខែ ស្របតាមកិច្ចសន្យាជួលឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ

📌 ថ្លៃឈ្នួលអចលនទ្រព្យសរុបដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួលឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។

- ការគណនាប្រាក់ពន្ធ៖

ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ = មូលដ្ឋានគិតពន្ធ x ១០%

ឧទាហរណ៍ទី១៖

លោក ក បានជួលផ្ទះមួយកន្លែងឱ្យទៅលោក ខ ក្នុងតម្លៃ ២ ០០០ ០០០ រៀលក្នុងមួយខែ។

លោក ក បានកក់ប្រាក់ ៦ ០០០ ០០០ រៀល ដើម្បីតម្កល់ទុកជាប្រាក់ធានា។ លោក ក និង លោក ខ សុទ្ធតែជាបុគ្គលធម្មតា។

- ថ្លៃឈ្នួលអចលនទ្រព្យ = ២ ០០០ ០០០ រៀល

- អត្រាពន្ធ = ១០%

ប្រាក់ពន្ធត្រូវបង់ = ២ ០០០ ០០០ រៀល x ១០% = ២០០ ០០០ រៀល

សម្គាល់ លោក ក ជាអ្នកប្រកាសនិងបង់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ។

១០. ពន្ធប៉ាតង់៖

- អត្រាពន្ធប៉ាតង់ត្រូវបានកំណត់ដូចក្នុងតារាងខាងក្រោម៖

ប្រភេទអ្នកជាប់ពន្ធ	ពន្ធប៉ាតង់ប្រចាំឆ្នាំ
អ្នកជាប់ពន្ធតូច	៤០០ ០០០ \$
អ្នកជាប់ពន្ធមធ្យម	១ ២០០ ០០០ \$
អ្នកជាប់ពន្ធធំ	៣ ០០០ ០០០ \$
អ្នកជាប់ពន្ធធំ (ផលបរប្រចាំឆ្នាំលើសពី ១០ ០០០ លានរៀល)	៥ ០០០ ០០០ \$

១១. អាករពិសេស៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់អាករ ៖

- អត្រាអាករពិសេស៖

អាករពិសេស ត្រូវបានកំណត់តាមអត្រា ទៅតាមប្រភេទទំនិញឬសេវា ដូចខាងក្រោម៖

- + អត្រា ៣៥% លើមុខទំនិញស្រា (សុរា) គ្រប់ប្រភេទ
- + អត្រា ៣០% លើមុខទំនិញស្រាបៀរ គ្រប់ប្រភេទ
- + អត្រា ២៥% លើមុខទំនិញស៊ីហ្គា គ្រប់ប្រភេទ
- + អត្រា ២០% លើមុខទំនិញបារី គ្រប់ប្រភេទ
- + អត្រា ១៥% លើភេសជ្ជៈប៉ូកម្លាំង
- + អត្រា ១០% លើភេសជ្ជៈគ្មានជាតិសុរា
- + អត្រា ៥% លើទឹកផ្លែឈើ
- + អត្រា ១០% លើមុខទំនិញជាផលិតផលប្លាស្ទិក
- + អត្រា ៥% លើមុខទំនិញស៊ីម៉ង់ត៍ គ្រប់ប្រភេទ
- + អត្រា ១០% លើសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស
- + អត្រា ១០% លើសេវាលំហែកម្សាន្ត
- + អត្រា ៣% លើសេវាទូរគមនាគមន៍។

- មូលដ្ឋានគិតអាករពិសេស៖

- + មូលដ្ឋានគិតអាករពិសេសលើទំនិញដែលផលិតក្នុងស្រុក៖ ត្រូវកំណត់ស្មើនឹង ៩០% នៃតម្លៃផ្គត់ផ្គង់ដែលបានកត់ត្រាក្នុងវិក្កយបត្រឱ្យទៅអតិថិជនដោយមិនរួមបញ្ចូល អាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯង។
- + មូលដ្ឋានគិតអាករពិសេសលើសេវាមួយចំនួន៖ គឺជាថ្លៃសេវាកត់ត្រាក្នុងវិក្កយបត្រ ដោយមិនទាន់គិតបញ្ចូលអាករលើតម្លៃបន្ថែម និងអាករពិសេសខ្លួនឯង។
- + មូលដ្ឋានគិតអាករពិសេសលើទំនិញនាំចូល៖ គឺតម្លៃគិតពន្ធគយដែលកំណត់តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគយ ដោយរួមបញ្ចូលនូវពន្ធនាំចូល។

- ការគណនាប្រាក់អាករពិសេស៖

អាករពិសេស = មូលដ្ឋានគិតអាករ x អត្រាអាករ

ឧទាហរណ៍ទី១៖

ក្រុមហ៊ុន ក បានផលិតនិងផ្គត់ផ្គង់ស្រាបៀរឱ្យអតិថិជនចំនួន ១ ០០០ កេស ក្នុង តម្លៃ ១០ ០០០ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករពិសេសខ្លួនឯង) ។

គណនាប្រាក់អាករពិសេស

មូលដ្ឋានគិតអាករពិសេស = ១០ ០០០ ដុល្លារ x ៩០% = ៩ ០០០ ដុល្លារ

អាករពិសេស = ៩ ០០០ ដុល្លារ x ៣០% = ២ ៧០០ ដុល្លារ

១២. អាករលើតម្លៃបន្ថែម៖

- អត្រាពន្ធ មូលដ្ឋានគិតអាករ ៖

• អត្រា អតប៖

អត្រា អតប មានពីរគឺ៖

១. អត្រា ១០% ៖ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងទំនិញនាំចូល

២. អត្រា ០% ៖

✚ សម្រាប់ការនាំចេញ

✚ ការផ្គត់ផ្គង់សេវាសម្រាប់ប្រើប្រាស់នៅក្រៅកម្ពុជា

✚ សេវាទាក់ទងនឹងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញជាអន្តរជាតិ

✚ ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញជាអន្តរជាតិតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស នៅពេលការដឹកជញ្ជូននោះត្រូវបានធ្វើឡើង៖

○ ពីកន្លែងមួយក្នុងកម្ពុជា ទៅក្រៅកម្ពុជា

○ ពីកន្លែងមួយនៅក្រៅកម្ពុជា មកក្នុងកម្ពុជា

○ ពីកន្លែងមួយនៅក្រៅកម្ពុជា ទៅក្រៅកម្ពុជា (ឆ្លងកាត់)

• មូលដ្ឋានគិត អតប៖

✚ ការផ្គត់ផ្គង់ទំនិញ ឬសេវា = ថ្លៃទំនិញ ឬសេវា ដែលអ្នកលក់យកពីអ្នកទិញ

✚ ការទូទាត់ចំពោះការផ្គត់ផ្គង់ជាប់អាករជាសំណងអ្វីមួយក្រៅពីប្រាក់កាស សំណង = តម្លៃជាប់អាករតាមតម្លៃទីផ្សារ

✚ ការផ្តល់ជាអំណោយ ឬលក់ក្រោមតម្លៃពិត = តម្លៃទីផ្សារ

✚ តម្លៃជាប់អាករនៃទំនិញប្រើរួច = លក់ ដក ទិញ (ផលចំណេញ) ឬកម្រៃជើងសារ

✚ ករណីតម្លៃជាប់អាកររបស់ទំនិញ ឬសេវាមិនអាចកំណត់បាន រដ្ឋបាលសារពើពន្ធ អាចធ្វើការកំណត់តម្លៃបាន (ដោយផ្អែកលើគោលការណ៍តម្លៃទីផ្សារ)

✚ ទំនិញនាំចូល = CIF + ពន្ធគយ + អាករពិសេស (ប្រសិនបើមាន)

✚ CIF = Cost (ថ្លៃដើម) Insurance (ធានារ៉ាប់រង) Freight (ថ្លៃដឹកទំនិញ)

✚ ផលរបរមិនរួមបញ្ចូលអតប = ផលរបររួមអតប / ១.១

✚ ក្នុងករណីផលរបររួមអតប ត្រូវអនុវត្តតាមរូបមន្ត៖ មូលដ្ឋានគិត អតប = ផលរបររួមអាករគ្រប់ប្រភេទ / ១.១

១៣. ពន្ធលើប្រាក់បៀវត្ស៖

- អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាពន្ធ៖

• អត្រាពន្ធ៖ សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់តាមអត្រាកំណើនតាមថ្នាក់ដូចខាងក្រោម៖

ប្រាក់បៀវត្សប្រចាំខែត្រូវជាប់ពន្ធ	អត្រា	លម្អៀងលើស
០ ៛ ដល់ ១ ៥០០ ០០០ ៛	០%	០ ៛

១ ៥០០ ០០១ ៛ ដល់ ២ ០០០ ០០០ ៛	៥%	៧៥ ០០០ ៛
២ ០០០ ០០១ ៛ ដល់ ៨ ៥០០ ០០០ ៛	១០%	១៧៥ ០០០ ៛
៨ ៥០០ ០០១ ៛ ដល់ ១២ ៥០០ ០០០ ៛	១៥%	៦០០ ០០០ ៛
លើសពី ១២ ៥០០ ០០០ ៛	២០%	១ ២២៥ ០០០ ៛

- ✚ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ប្រាក់ពន្ធត្រូវកាត់ទុកដោយអ្នកបើកប្រាក់ឱ្យតាមអត្រា ២០% លើរាល់ការទូទាត់ប្រាក់បៀវត្សជាប់ពន្ធ។
- ✚ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ និយោជកត្រូវកាត់ទុកប្រាក់ពន្ធលើប្រាក់បៀវត្ស ចំពោះអត្ថប្រយោជន៍បន្ថែមតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែល បានផ្តល់ឱ្យនិយោជិតទាំងអស់រួមទាំងពន្ធអាករគ្រប់ប្រភេទ។ ប្រាក់ពន្ធដែលបានកាត់ទុក នេះ ត្រូវប្រកាសបង់រួមជាមួយនឹងពន្ធលើប្រាក់បៀវត្សប្រចាំខែ។

- **មូលដ្ឋានគិតពន្ធ៖** លើប្រាក់បៀវត្សប្រចាំខែ គឺជាទឹកប្រាក់ទូទាត់ទាំងអស់ ទោះជាសាច់ប្រាក់ក្តី ឬ ជាវត្ថុក្តី ដកចេញនូវទាយជួរទានសម្រាប់កូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ រៀបរៀងតែទឹកប្រាក់ ទូទាត់ទាំងឡាយណាដែលត្រូវបានកំណត់ថាជាអត្ថប្រយោជន៍បន្ថែម។
ចំនួនទាយជួរទានដែលត្រូវបានកាត់បន្ថយពីមូលដ្ឋានគិតពន្ធមាន៖

- ✚ កូនស្ថិតក្នុងបន្ទុកចំនួន ១៥០ ០០០ រៀល ក្នុងកូនម្នាក់ៗក្នុងមួយខែ
- ✚ សហព័ទ្ធជាមេផ្ទះចំនួន ១៥០ ០០០ រៀល សម្រាប់តែម្នាក់ក្នុងមួយខែ។

- **ការគណនាប្រាក់ពន្ធ៖**

ពន្ធលើប្រាក់បៀវត្ស = (មូលដ្ឋានគិតពន្ធ × អត្រាពន្ធ) - លម្អៀងលើស

ឧទាហរណ៍៖ លោក សុខ មានបៀវត្ស ២ ៥០០ ០០០ រៀល។

ក. ករណីនៅលីវ

- ម.ព.ប.វ = ២ ៥០០ ០០០៛ ជាប់ពន្ធក្នុងអត្រា ១០%
- ព.ប.វ = (២ ៥០០ ០០០៛ × ១០%) - ១៧៥ ០០០៛ = ២៣២៥ ០០០៛

ខ. ករណីមានសហព័ទ្ធជាមេផ្ទះ និងកូន៣ ក្នុងបន្ទុក

- ទាយជួរទានកាត់បន្ថយ ១៥០ ០០០៛ × ៤ = ៦០០ ០០០៛
- ម.ព.ប.វ = ២ ៥០០ ០០០៛ - ៦០០ ០០០៛ = ១ ៩០០ ០០០៛
- ព.ប.វ = (១ ៩០០ ០០០៛ × ៥%) - ៧៥ ០០០៛ = ២០០ ០០០ ៛^១

^១ដកស្រង់ចេញពី website របស់អគ្គនាយកដ្ឋានពន្ធដារស្តីពីប្រភេទពន្ធដោយសង្ខេប <https://www.tax.gov.kh/km/categories/64qke344011330727> (03.06.2025)

ជំពូកទី៣

លទ្ធផលនៃការស្រាវជ្រាវ

ជំពូកទី៣

ការប្រមូលចំណូលពន្ធតាមរបបស្វ័យប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ

៣.១ ស្ថានភាពទូទៅរបស់អគ្គនាយកដ្ឋានពន្ធដារ

៣.១.១ ប្រវត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ



នាយកដ្ឋានពន្ធដារ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៣ និងដំណើរការប្រមូលពន្ធរហូតមក ប៉ុន្តែ ប្រព័ន្ធពន្ធដារត្រូវបានលុបបំបាត់នៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសារមានការកើតឡើងនូវសង្គ្រាម ក្នុងរបបខ្មែរក្រហម ឬរបបប៉ុលពត។ នៅក្នុងរបបនេះដែរធ្វើឱ្យប្រជាជនជួបនៅភាពលំបាក ការបាត់បង់ជីវិត ជាច្រើននាក់ផងដែរ។ ប្រព័ន្ធពន្ធដារត្រូវបានបង្កើតឡើងវិញក្នុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៣ ដែលត្រូវបានហៅថា នាយកដ្ឋានពន្ធដារឧស្សាហកម្មរ៉ែ ស្ថិតក្រោម ក្រសួងហិរញ្ញវត្ថុ។ បន្ទាប់មកនៅឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨ ត្រូវបានហៅថា នាយកដ្ឋានពន្ធដារ (អង្គភាពពន្ធដារ) ស្ថិតក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចាប់តាំងពីឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្នបានដំឡើងទៅជា អគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារមានទីតាំងស្ថិតនៅ អគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 1277 និងអាចស្វែងរកព័ត៌មានផ្សេងៗបាននៅលើគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ <https://www.tax.gov.kh> ហើយក៏មានទីតាំងសាខាពន្ធដារខេត្ត-ខណ្ឌតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញចំនួន៩ និងតាមបណ្តាខេត្តចំនួន២៤ ។

៣.១.២ និមិត្តសញ្ញារបស់អគ្គនាយកដ្ឋានពន្ធដារ



៣.១.៣ ទស្សនវិស័យ បេសកកម្ម គុណតម្លៃរបស់អគ្គនាយកដ្ឋានពន្ធដារ

➢ ទស្សនវិស័យ

អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពសាធារណៈដែលត្រូវបានជឿជាក់ គោរព និងទទួលស្គាល់លើគុណភាព និងជំនាញក្នុងការប្រមូលចំណូលពន្ធដារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប ដោយចីរភាព។

➢ បេសកកម្ម

អគ្គនាយកដ្ឋានពន្ធដារ ផ្តល់នូវសេវាដែលមានគុណភាព និងពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារប្រកបដោយភាពសុចរិត និងស្មើភាពចំពោះអ្នកជាប់ពន្ធទាំងអស់ ដើម្បីជំរុញអនុលោមភាពដោយស្ម័គ្រចិត្តឈានទៅសម្រេចបាននូវការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។


➢ គុណតម្លៃ

អគ្គនាយកដ្ឋានពន្ធដារ បំពេញបេសកកម្ម និងធ្វើប្រតិបត្តិការរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវគុណតម្លៃ ដូចខាងក្រោម៖

- **ការអនុវត្ត៖** អនុវត្តវិធាននៃច្បាប់ គាំទ្រប្រជាពលរដ្ឋដែលប្រព្រឹត្តត្រឹមត្រូវ តាមច្បាប់ និងតឹងរឹងចំពោះជនដែលមិនអនុលោមតាមច្បាប់
- **វិជ្ជាជីវៈ៖** ប្តេជ្ញាចិត្តប្រើវិជ្ជាជីវៈ និងជំនាញ ដើម្បីផ្តល់នូវសេវាដែលមាន ភាពសាមញ្ញ និងងាយស្រួល
- **ស័ក្តិសិទ្ធិភាព៖** ប្រើប្រាស់ធនធានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព
- **សុចរិតភាព៖** ផ្តល់សេវាឱ្យប្រជាពលរដ្ឋដោយស្មើភាព និងតម្លាភាព
- **គារវភាព៖** ផ្តល់សេវាឱ្យប្រជាពលរដ្ឋប្រកបដោយភាពថ្លៃថ្នូរ និងការគោរព
- **ភាពបត់បែន៖** ឆ្លើយតបយ៉ាងសកម្មទៅនឹងបញ្ហាប្រឈម និងទាញយកប្រយោជន៍ពីគ្រប់ឱកាស

៣.១.៤ រចនាសម្ព័ន្ធនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ

❖ រចនាសម្ព័ន្ធស្ថាប័ន



❖ រចនាសម្ព័ន្ធនៃការគ្រប់គ្រង

១. ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ
២. ឯកឧត្តម អ៊ុំ សីហា អគ្គនាយករង
៣. ឯកឧត្តម ជាប ជាវុធ អគ្គនាយករង
៤. ឯកឧត្តម មុញ្ញ បានកុសល អគ្គនាយករង
៥. ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង
៦. ឯកឧត្តម ហេង សុខណាង អគ្គនាយករង
៧. លោកជំទាវ ប៊ុន នារី អគ្គនាយករង
៨. ឯកឧត្តម រ័ត្ន មុនី អគ្គនាយករង
៩. ឯកឧត្តម លឹម ហ៊ុយដីរី អគ្គនាយករង
១០. លោក លឹម ជីលុច អគ្គនាយករង

❖ នាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារ

១. លោក រាម រដ្ឋា ប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
២. លោក ហ៊ឹម ប៊ុនជឿន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក
៣. លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ
៤. លោក ខឹម គុលា ប្រធាននាយកដ្ឋានពន្ធដារលក់ទំនិញ និងអចលនទ្រព្យ

- ៥. លោក បានឌី វិទូ ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
- ៦. លោក ស្រីន អង្គរេន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ
- ៧. លោក អេង តេនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនាគារ
- ៨. លោក ជ័យ វិទ្យុ ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម
- ៩. លោក តៃ ហ្សឺឌី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស
- ១០. លោក ស៊ុន វុឌ្ឍី នាយកសាលាជាតិពន្ធដារ
- ១១. លោក ហាំង ត្រេង ប្រធានទីបាត់ការពន្ធដាររាជធានីភ្នំពេញ

❖ សាខាពន្ធដារខេត្ត-ខណ្ឌ

- ១. លោក ប្រឹក សំរេច ប្រធានសាខាពន្ធដារខណ្ឌឫស្សីកែវ
- ២. លោក ជា ម៉េងហួត ប្រធានសាខាពន្ធដារខណ្ឌដូនពេញ
- ៣. លោក សិញ សេងហោ ប្រធានសាខាពន្ធដារខណ្ឌព្រមករា
- ៤. លោកស្រី គាន រ៉ាមី ប្រធានសាខាពន្ធដារខណ្ឌមានជ័យ
- ៥. លោក ប៉េង ឆុង ប្រធានសាខាពន្ធដារខណ្ឌចំការមន
- ៦. លោក អេង ទីតា ប្រធានសាខាពន្ធដារខណ្ឌទួលគោក
- ៧. លោក ឆាយ សុវណ្ណា ប្រធានសាខាពន្ធដារខណ្ឌដង្កោ
- ៨. លោក ហៀង ស្រីន ប្រធានសាខាពន្ធដារខណ្ឌសែនសុខ
- ៩. លោក មុត ណុច ប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ
- ១០. លោក ងួន សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកណ្តាល
- ១១. លោក ហេង កុសលបុត្រ ប្រធានសាខាពន្ធដារខេត្តកំពង់ចាម
- ១២. លោក ហេង ជំនិតប្រធានសាខាពន្ធដារខេត្តបាត់ដំបង
- ១៣. លោក ហឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង
- ១៤. លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប
- ១៥. លោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ
- ១៦. លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារខេត្តតាកែវ
- ១៧. លោក ឥន្ទ ទឹម ប្រធានសាខាពន្ធដារខេត្តស្វាយរៀង
- ១៨. លោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់
- ១៩. លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង
- ២០. លោក ប៉ែត ចង់ ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ
- ២១. លោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត
- ២២. លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ
- ២៣. លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង
- ២៤. លោក អាង សុផី ប្រធានសាខាពន្ធដារខេត្តព្រះវិហារ
- ២៥. លោក រស់ ប៊ុណ្ណារិទ្ធ ប្រធានសាខាពន្ធដារខេត្តក្រចេះ

- ២៦. លោក ផាត់ កែវមុនី ប្រធានសាខាពន្ធដារខេត្តរតនគិរី
- ២៧. លោក អ៊ុង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី
- ២៨. លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ
- ២៩. លោក ចិន ប៊ុនយ៉ន ប្រធានសាខាពន្ធដារខេត្តស្ទឹងត្រែង
- ៣០. លោក អៀន កួន ប្រធានសាខាពន្ធដារខេត្តកែប
- ៣១. លោកស្រី ស៊ី សុខធី ប្រធានសាខាពន្ធដារខេត្តប៉ៃលិន
- ៣២. លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ
- ៣៣. លោក ឈឹម វេងងន់ ប្រធានសាខាពន្ធដារខេត្តត្បូងឃ្មុំ

៣.២ យុទ្ធសាស្ត្រនៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ

បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធអេឡិចត្រូនិកពន្ធដារ ក្នុងគោលបំណងជួយសម្រួលដល់អ្នកជាប់ពន្ធក្នុងការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធគ្រប់ប្រភេទពន្ធ ដើម្បីពង្រឹងសេវាផ្នែកចាត់ចែងលិខិតប្រកាសពន្ធជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស័ក្តិសិទ្ធភាព ធានាបាននូវតម្លាភាព ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងភាពជឿទុកចិត្តបានក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ។ ការបង្កើតសេវាកម្មអេឡិចត្រូនិកពន្ធដារនេះដែរ គឺជាយុទ្ធសាស្ត្រដ៏ល្អរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីកៀរគរចំណូលពន្ធឱ្យបានលទ្ធផលកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

៣.២.១ សេវាកម្មអេឡិចត្រូនិកពន្ធដារ

សេវាអេឡិចត្រូនិកពន្ធដារ ដែលអគ្គនាយកដ្ឋានពន្ធដារកំពុងដាក់ជូនអ្នកជាប់ពន្ធសម្រាប់ប្រើប្រាស់ក្នុងការប្រកាសពន្ធនោះរួមមាន ៖

កម្មវិធីលើគេហទំព័រ (Web App)

-  ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក
e-Commerce Tax System
-  ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ
Tax on Income - ToI e-Filing
-  ប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ
Tax Certificate Management System
-  ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ
e-Filing for Web Application
-  ប្រព័ន្ធគ្រប់គ្រងពន្ធប្រចាំប្រាក់លើការផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញ
Online Tax on Vehicle Transferring System
-  ប្រព័ន្ធគ្រប់គ្រងការសិក្សាពន្ធដារ
Tax Learning Management System

កម្មវិធីលើទូរស័ព្ទ (Android App)

-  ពន្ធដារ កម្មវិធីក្លាយប្រគល់សំណាង
GDT Lucky Draw
-  ពន្ធដារ កម្មវិធីសទ្ទានុក្រមពន្ធដារ
Tax Glossary App
-  ពន្ធដារ កម្មវិធីប្រតិទិនពន្ធដារ
GDT Calendar
-  ពន្ធដារ កម្មវិធីព័ត៌មានស្តីពីពន្ធដារ
GDT News App
-  ពន្ធដារ កម្មវិធីទូរស័ព្ទត្រួតពិនិត្យ និងតាមដានឯកសារ
GDT Check & Track App
-  ពន្ធដារ កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច
GDT Tax Prefiling App



ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ
e-Payment System



ប្រព័ន្ធគ្រប់គ្រងការស្នើសុំការលើកទឹកចិត្ត
Incentive Request Management System



ប្រព័ន្ធគ្រប់គ្រងការស្នើសុំរៀបរៀងការយកពន្ធគ្រួតគ្នា
Double Taxation Agreement

កម្មវិធីទូរស័ព្ទ (iOS App)



កម្មវិធីរ៉ឺក្លយបត្រនាំសំណាង
GDT Lucky Draw



កម្មវិធីសទ្ទានុក្រមពន្ធដារ
Tax Glossary App



កម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យ និងតាមដានឯកសារ
GDT Check & Track App



កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន
GDT Means of Transportation Tax Calculation



កម្មវិធីប្រតិទិនពន្ធដារ
GDT Calendar



កម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ
GDT Live Chat App



កម្មវិធីព័ត៌មានស្តីពីពន្ធដារ
GDT News



កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច
GDT Tax Prefiling App



កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ
GDT Taxpayer App



កម្មវិធីគណនាពន្ធលើប្រាក់បៀវត្ស
GDT Salary Tax Calculation



គណនាពន្ធលើប្រាក់បៀវត្ស
GDT Salary Tax Calculation



កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន
GDT Means of Transportation Tax Calculation



កម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ
GDT Live Chat App



កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ
GDT Taxpayer App

កម្មវិធីលើកុំព្យូទ័រ (Desktop App)



កម្មវិធីគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មជំនាន់ទី 1.4.0 សម្រាប់វីនដូ
e-Filing for Windows Desktop Application V1.4.0
ទំហំឯកសារ៖ 126.0MB
MD5: 4adef68d5cd0fcd7337c0eb6754b40d
ឡាយក




កម្មវិធីរដ្ឋបាលអឡិចត្រូនិកពន្ធដារ ជំនាន់ 1.0.0 សម្រាប់ Windows
GDT e-Administration V1.0.0 for Windows
ទំហំឯកសារ៖ 36.6MB
MD5: 85acc9ea0e283a1eacecd43d946fb58
ឡាយក

៣.២.២ លទ្ធផលរបាយការណ៍ចំណូលឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ

ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល បានបង្ហាញនូវចំណូលពន្ធអាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមាន ១,០៧២,៣១ ប៊ីលានរៀល (ប្រមាណជា ២៦៤,៧៧ លានដុល្លារ) ស្មើនឹង ៧,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។ សរុបរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣,៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨,២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥,១៣ លានដុល្លារ) ស្មើនឹង ៤,៤៩%។ លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈ នេះ គឺជាការចូលរួមចំណែកដ៏ សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។

គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈ ពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ទី១នៃ ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។ ជារួមអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែល ផ្ដោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងប្រមូលពន្ធ។ ជាក់ស្តែង លទ្ធផល ចំណូលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ នៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួល បាន ១១ ២៧៧,៣២ ប៊ីលានរៀល ស្មើនឹង ១២៣,២០%។



៣.៣ ការកំណត់អត្រាពន្ធក្នុងការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ

ការរៀបចំលក្ខខណ្ឌនៃការកំណត់អត្រាពន្ធតាមរបបស្វ័យប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើឡើងដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

៣.៣.១ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកំណត់អត្រាពន្ធ

ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ការកំណត់អត្រាពន្ធមានដូចជា ៖

- ច្បាប់សារពើពន្ធ
- ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
 - ប្រភេទ និងឋានានុក្រមនៃលិខិតបទដ្ឋានគតិយុត្ត ៖
 - រដ្ឋធម្មនុញ្ញ
 - សន្ធិសញ្ញាអន្តរជាតិ
 - ព្រះរាជក្រម
 - ព្រះរាជក្រឹត្យ
 - អនុក្រឹត្យ
 - ប្រកាស
 - សារាចរ

៣.៣.២ លទ្ធផលដែលទទួលបានក្នុងការកំណត់អត្រាពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ

ការកំណត់អត្រាពន្ធឱ្យបានត្រឹមត្រូវគឺផ្តល់សារៈប្រយោជន៍សំខាន់ដល់សិទ្ធិ និងកាតព្វកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ និងអ្នកជាប់ពន្ធខ្លាំងណាស់ក្នុងដំណើរការប្រមូលពន្ធ ពីព្រោះរាល់ដំណើរការងារទាំងអស់ គឺសុទ្ធតែមានព្រំដែនកំណត់ និងការទទួលខុសត្រូវ ហេតុនេះហើយទើបតម្រូវឱ្យទាំងរដ្ឋបាលសារពើពន្ធនិងអ្នកជាប់ពន្ធទាំងអស់ត្រូវមានសិទ្ធិ និងកាតព្វកិច្ច ហើយថែមទាំងត្រូវស្វែងយល់ និង អនុវត្តយ៉ាងខ្ជាប់ខ្ជួនផងដែរ។ សារៈប្រយោជន៍សំខាន់នៃសិទ្ធិ និងកាតព្វកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ និងអ្នកជាប់ពន្ធរួមមាន ៖

១. អគ្គនាយកដ្ឋានពន្ធដារ ៖

- អំណាចរបស់រដ្ឋបាលសារពើពន្ធត្រូវបានកំណត់ដូចខាងក្រោម ៖
 - កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក
 - តម្រូវឱ្យអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកបង្ហាញខ្លួន
 - កំណត់បញ្ជី ឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារ កាត់ទុកត្រូវកាន់ទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
 - ទាមទារឱ្យអ្នកជាប់ពន្ធ ឬតតិយជនផ្តល់ព័ត៌មាន ភ្នាក់ងារកាត់ទុក ដើម្បីទទួល
 - បាននូវព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក
 - ចូលលំនៅស្ថាន ឬគ្រឹះស្ថានអាជីវកម្មរបស់អ្នកជាប់ពន្ធ ភ្នាក់ងារកាត់ទុក ឬតតិយជន ដើម្បីទទួលបាននូវព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក
 - ទទួលព័ត៌មានពីស្ថាប័នទាំងឡាយស្តីពី ឬទាក់ទងនឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ ទុក

- អនុវត្តវិធានការតឹងទាបចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកនៅពេលដែលបុគ្គល នោះមិនបានបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗតាមការតម្រូវ ។

២. អ្នកជាប់ពន្ធ ៖

➢ សិទ្ធិរបស់អ្នកជាប់ពន្ធមានដូចតទៅ៖

- ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ
- ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំឱ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធ ពន្ធដារ នីតិវិធីសារពើពន្ធ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធ
- ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធចំពោះកិច្ចការសារពើពន្ធ
- ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
- បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់
- មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើសដើម្បីផ្តល់យោបល់អំពីកិច្ចការសារពើពន្ធ
- ទទួលបានការអនុវត្តដោយមានតម្លាភាព និង មិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ
- ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ

➢ កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ៖

- ចុះឈ្មោះក្នុងបញ្ជីរដ្ឋបាលសារពើពន្ធ
- ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃច្បាប់ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃច្បាប់
- បង់ពន្ធតាមកាលបរិច្ឆេទកំណត់
- កាន់កាប់ថវិកា និងត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ រួមទាំងឯកសារផ្សេងៗ
- បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ
- បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទ ដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ
- ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ
- ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង

បន្ទាប់ពីឃើញទិន្នន័យខាងលើ យើងអាចសន្មតបានថាអគ្គនាយកដ្ឋានពន្ធដារពិតជាមានយុទ្ធសាស្ត្រ ល្អក្នុងការប្រមូលចំណូលពន្ធ ជាពិសេសទៀតនោះអគ្គនាយកដ្ឋានពន្ធដារក៏បាននឹងកំពុងបន្តសកម្មភាពដូចខាង ក្រោម ៖

- ផ្សព្វផ្សាយ និងផ្តល់សេវាបណ្តុះបណ្តាលជូនអ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារ និង សាធារណជន តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានានៅសាលាជាតិ ពន្ធដារ
- ផ្តល់វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈពន្ធដារ បណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ជូនបេក្ខជនដែល បានប្រឡងជាប់ស្ថាពរនូវវគ្គបណ្តុះបណ្តាល
- អប់រំ និងណែនាំវិស័យឯកជន (សមាគម) គណនេយ្យករ សវនករ អ្នកឯកទេសផ្នែកច្បាប់ និងភ្នាក់ងារសេវាកម្មពន្ធដារ
- ធ្វើការស្ទង់មតិតាមរយៈសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល អំពីតម្រូវការវគ្គបណ្តុះបណ្តាល បន្ថែមដល់អ្នកជាប់ពន្ធ
- ផ្តល់សេវាអប់រំអំពីសិទ្ធិ កាតព្វកិច្ច ការពន្យល់ ច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងការកាន់ បញ្ជីកាតណេយ្យក្នុងអំឡុងពេលសវនកម្ម
- រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពាក់ព័ន្ធនឹងពន្ធដារ
- ផ្សព្វផ្សាយដល់អ្នកណែនាំ និងបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារជូនអ្នកជាប់ពន្ធ
- ផ្តល់នូវមធ្យោបាយក្នុងការពិគ្រោះយោបល់ដែលមានភាពងាយស្រួល ហើស ដូចជា GDT Live Chat, Email, Call Center (1277), Facebook Page និងពិគ្រោះយោបល់ដោយផ្ទាល់
- ពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការដោះស្រាយរាល់ចម្ងល់ និងបញ្ហាផ្សេងៗ របស់ អ្នកជាប់ពន្ធតាមរយៈលិខិត និងជួបអ្នកជាប់ពន្ធផ្ទាល់ឱ្យបានឆាប់រហ័ស
- ធ្វើការអប់រំអ្នកជាប់ពន្ធតាមរយៈវេទិកាផ្សាយផ្ទាល់ស្តីពីពន្ធដារ (កម្មវិធីពន្ធដារកម្ពុជា - GDT Cambodia) ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាពេលបច្ចុប្បន្ន

៤.២ ការវិភាគលើចំណុចខ្សោយ

បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារខិតខំពង្រឹងនូវសមត្ថភាពក្នុងការប្រមូលពន្ធដារយ៉ាងណាក៏ ដោយ ក៏នៅតែមានចំណុចខ្លះខាតដែរនោះគឺ ៖

- បញ្ហាបច្ចេកទេសមានភាពរអាក់រអួលក្នុងអំឡុងពេលអ្នកជាប់ពន្ធចូលប្រើប្រាស់ប្រព័ន្ធ ពន្ធដារ
- ប្រព័ន្ធពន្ធដារមួយចំនួននៅខ្វះមុខងារដែលឆ្លើយតបទៅតាមតម្រូវការនៃការប្រកាសពន្ធ

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

ឆ្លងតាមការសិក្សាស្រាវជ្រាវលើយុទ្ធសាស្ត្រក្នុងការប្រមូលពន្ធ និងលទ្ធផលនៃការប្រមូលពន្ធកន្លងមក យើងឃើញថាការប្រមូលពន្ធមានការកើនឡើង ឬថយចុះវាអាស្រ័យដោយកត្តាមួយចំនួនដូចជា កត្តាសេដ្ឋកិច្ច កម្រិតនៃការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ ការរឹតបន្តឹងក្នុងការប្រមូលពន្ធ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះអ្នកជាប់ពន្ធទាំងអស់ត្រូវមានសមត្ថភាពក្នុងការគណនាប្រាក់ពន្ធឱ្យ បានត្រឹមត្រូវតាមច្បាប់។ ដូច្នេះតម្រូវឱ្យអ្នកជាប់ពន្ធយល់ច្បាស់អំពីសិទ្ធិ កាតព្វកិច្ចរបស់ខ្លួន មូលដ្ឋានកំណត់ ពន្ធដែលនឹងត្រូវយកមកគណនាប្រាក់ពន្ធ របៀបគណនា ជាពិសេស ច្បាប់សារពើពន្ធ អនុក្រឹត្យ ប្រកាស សេចក្តីជូនដំណឹង និងសារាចរណ៍ណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលតែងតែចែករំលែកក្នុងគេហទំព័រ Facebook ឬក៏ Channel Telegram ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ។ ស្របពេលជាមួយគ្នានេះអគ្គ នាយកដ្ឋានពន្ធដារតែងតែមានវគ្គសិក្ខាសាលាផ្សព្វផ្សាយជារៀងៗដល់អ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម អ្នកជាប់ពន្ធធំ រួមទាំងភ្នាក់ងារសេវាកម្មពន្ធដារផ្សេងៗផងដែរ ដើម្បីបានស្វែងយល់ និងធ្វើបច្ចុប្បន្នភាព ចំណេះដឹងរបស់ខ្លួនពាក់ព័ន្ធនឹងពន្ធដារ។ មិនតែប៉ុណ្ណោះអគ្គនាយកដ្ឋានពន្ធដារបានបង្កើតឱ្យមានទីកន្លែង សម្រាប់បណ្តុះបណ្តាលដល់មន្ត្រីរាជការពន្ធដារផងដែរ។

តាមរយៈការសិក្សាស្វែងយល់អំពីវិស័យពន្ធដារ អំពីអ្នកជាប់ពន្ធ ឬភ្នាក់ងារសេវាកម្មពន្ធដារ ឃើញថា អ្នកទាំងអស់គ្នាត្រូវតែសហការគ្នាដោយអនុវត្តទៅតាមសិទ្ធិ និងអំណាចរៀងខ្លួនប្រកបដោយ តម្លាភាព មាន ប្រសិទ្ធភាពខ្ពស់ នោះចំណូលថវិកាជាតិនឹងមានការកើនឡើង។ តួយ៉ាងនៅក្នុងទិន្នន័យដែលបានបង្ហាញ ឃើញថាចំណូលពន្ធនៅអគ្គនាយកដ្ឋានពន្ធដារគឺមានចំនួនច្រើន គឺដោយសារមន្ត្រីពាក់ព័ន្ធ មន្ត្រីមានសមត្ថ កិច្ចនានាបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីព័ត៌មានចុះបញ្ជីសហគ្រាស ជាពិសេសគឺអ្នកជាប់ពន្ធបានយល់ ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ ដូច្នេះការចូលរួមពី សំណាក់អ្នកជាប់ពន្ធ និងស្ថាប័នពាក់ព័ន្ធនានាពិត ជាមានសារៈសំខាន់ខ្លាំងណាស់។

៥.២ ការផ្តល់អនុសាសន៍

តាមរយៈការធ្វើសេចក្តីសន្និដ្ឋានខាងលើរួចមក យើងឃើញថា អគ្គនាយកដ្ឋានពន្ធដារពិតជាមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីជាជំនួយដល់ការប្រមូលចំណូលពន្ធប្រកបដោយតម្លាភាព និងមាន ប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែទោះជាយ៉ាងក្តីអគ្គនាយកដ្ឋានពន្ធដារក៏នៅតែបន្តពង្រឹងអភិវឌ្ឍសេវាកម្មបច្ចេកវិទ្យា ព័ត៌មានឱ្យកាន់តែប្រសើរ ៖

- អភិវឌ្ឍប្រព័ន្ធទៅជាជំនាន់ថ្មី ដើម្បីជៀសវាងមានការអាក្រក់ក្នុងអំឡុងពេលអ្នកជាប់ពន្ធចូលប្រើ ប្រាស់ប្រព័ន្ធពន្ធដារ
- អភិវឌ្ឍលើមុខងារក្នុងប្រព័ន្ធពន្ធដារដែលទាន់មាន ដើម្បីដាក់ឱ្យអ្នកជាប់ពន្ធប្រើប្រាស់

ជាចុងក្រោយខ្ញុំសូមសំណូមពរទៅកាន់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដាក់បញ្ចូលកម្មវិធីសិក្សាផ្នែក ពន្ធដារសម្រាប់ថ្នាក់វិទ្យាល័យ ដើម្បីឲ្យប្អូនជំនាន់ក្រោយបានស្វ័យយល់ឲ្យកាន់តែច្បាស់អំពីវិស័យពន្ធដារ។

ឯកសារយោង


ឯកសារយោង

១. ច្បាប់ស្តីពីសារពើពន្ធ លេខនស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣
២. យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ធ្វើឡើងនៅរាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥
៣. ឯកសារមេរៀនរបស់សាលាជាតិពន្ធដារស្តីអំពីសេចក្តីផ្តើមនៃការប្រមូលពន្ធ និងប្រព័ន្ធពន្ធដារកម្ពុជា
៤. សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ
៥. ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ <https://www.tax.gov.kh>
៦. ដកស្រង់ចេញពី Website ថ្មីៗ ដែលនិយាយអំពីភាពខុសគ្នារវាងយុទ្ធសាស្ត្រនិងវិធីសាស្ត្រ៖ <https://thmeythmey.com/detail/59938> (03-06-2025)
៧. ដកស្រង់ចេញពី Website ដែលនិយាយអំពីសញ្ញាណទូទៅនៃពន្ធដារ <http://chandaracitc.weebly.com/uploads/1/3/0/1/13016555/taxation.pdf>
៨. ដកស្រង់ចេញពី Website ករណីសិក្សាអំពី ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា <https://ticambodia.org/library/wp->

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ

១. ច្បាប់ស្តីពីសារពើពន្ធ លេខនស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣



២. យុទ្ធសាស្ត្ររៀបចំចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ធ្វើឡើងនៅរាជធានីភ្នំពេញ,
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥



រាជរដ្ឋាភិបាលកម្ពុជា

យុទ្ធសាស្ត្ររៀបចំចំណូល
របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា

ខែមករា ឆ្នាំ២០២៥

៣. ឯកសារមេរៀនរបស់សាលាជាតិពន្ធដារស្តីអំពីសេចក្តីផ្តើមនៃការប្រមូលពន្ធ និងប្រព័ន្ធពន្ធដារកម្ពុជា



៤. សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីប្រកាសព័ត៌មាន ស្តីពី

**កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធ
ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ
សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ**

ថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
អគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤



នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ **ជូ វិជិត្ត** រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម **គង់ វិបុល** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងវត្តមានចូលរួមរបស់លោក-លោកស្រីអគ្គនាយករងថ្នាក់ដឹកនាំនាយកដ្ឋានថ្នាក់កណ្តាល ទីបាត់ការពន្ធដាររាជធានីភ្នំពេញ សាលាជាតិពន្ធដារ សាខាពន្ធដារខេត្ត-ខណ្ឌ និងការចូលរួម